



ធនាគារជាតិ នៃ កម្ពុជា
NATIONAL BANK OF CAMBODIA

ព្រឹត្តិបត្រស្ថិតិស្តីពីលំហូរទូទាត់

Balance of Payments Statistics Bulletin

ត្រីមាសទី៤ ឆ្នាំ២០២៤ លេខ ៨៦

Fourth Quarter 2024, Series No. 86



ប្រសាសន៍របស់ លោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្ស សូមផ្សព្វផ្សាយព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់លេខ៨៦ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ដែលត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស ជាប្រាក់រៀល។ ព្រឹត្តិបត្រនេះត្រូវបានចងក្រងឡើងជាមួយនឹងសេរីទិន្នន័យជាប្រចាំត្រីមាស រួមមានស្ថិតិជញ្ជីងទូទាត់ ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេស ព្រមជាមួយនឹងការពិពណ៌នាសង្ខេបពីបច្ចុប្បន្នភាពវិស័យក្រៅប្រទេសរបស់ប្រទេសកម្ពុជា។ ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់ និងតារាងសង្ខេបស្ថិតិពាក់ព័ន្ធទាំងនេះ អាចស្វែងរកបាននៅលើគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់សាធារណជនជ្រាបថា ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់នេះត្រូវបានចងក្រងនិងចេញផ្សាយ ដោយអនុលោមតាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) នៅឆ្នាំ២០០៩ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ធនាគារជាតិនៃកម្ពុជា នៅតែបន្តអភិវឌ្ឍ និងពង្រឹងវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់នេះឱ្យមានភាពប្រសើរឡើង ដើម្បីផលិតទិន្នន័យស្ថិតិជញ្ជីងទូទាត់ក្រោមតារាងស្តង់ដារអន្តរជាតិសម្រាប់បម្រើដល់ការប្រើប្រាស់របស់សាធារណជន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

“កំណត់បង្ហាញបច្ចេកទេស” នៅផ្នែកខាងក្រោយនៃព្រឹត្តិបត្រនេះបានបង្ហាញអំពីសេចក្តីអធិប្បាយសង្ខេប សម្រាប់អ្នកអាន អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន ក្នុងការស្វែងយល់បន្ថែមអំពីវិធីសាស្ត្រចងក្រង BPM6 ដោយក្នុងនោះរួមមាន ទស្សនាទាននិងនិយមន័យ ប្រភពទិន្នន័យ វិធីសាស្ត្រចងក្រង និងតារាងសង្ខេបស្តីពីការផ្លាស់ប្តូររវាង BPM5 និង BPM6។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកផ្តល់ទិន្នន័យ ដែលតែងតែផ្តល់កិច្ចសហការល្អក្នុងការផ្តល់ទិន្នន័យ ជាធាតុចូលយ៉ាងសំខាន់គាំទ្រដល់និរន្តរភាពនៃការចងក្រងស្ថិតិជញ្ជីងទូទាត់ក៏ដូចជាព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជានាពេលកន្លងមក។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកអាន និងអ្នកប្រើប្រាស់ទិន្នន័យមកលើព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា។

ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥

ទេសាភិបាល

ជា សិរី

មាតិកា

២០២០

ទំព័រ

កំណត់សម្គាល់	៣
ផ្នែកសំខាន់ៗ	៤
សមាសភាគគន្លឹះ	៤
បំណុលគន្លឹះ	៤
រូបទី១ ៖ សមាសភាគគណនីចរន្ត និងគណនីដើមទុន	៤
ការវិភាគលើការប៉ាន់ស្មាន	៥
គណនីចរន្ត និងគណនីដើមទុន	៥
គណនីចរន្ត	៥
រូបទី២ ៖ ការនាំចេញ និងការនាំចូល	៥
រូបទី៣ ៖ សេវា (ឥណទាន និងឥណពន្ធ)	៦
រូបទី៤ ៖ ចំណូលបឋម (ឥណទាន និងឥណពន្ធ)	៧
រូបទី៥ ៖ ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)	៨
គណនីដើមទុន	៨
រូបទី៦ ៖ គណនីដើមទុន	៨
គណនីហិរញ្ញវត្ថុ	៩
រូបទី៧ ៖ សមាសភាគគណនីហិរញ្ញវត្ថុ	៩
ស្ថានភាពវិនិយោគអន្តរជាតិ	១០
រូបទី៨ ៖ សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ	១០
តារាងស្ថិតិជញ្ជីងទូទាត់	១១
តារាង១ ៖ តារាងស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា	១១
តារាង២ ៖ គណនីទំនិញ	១២
តារាង៣ ៖ គណនីសេវា	១៣
តារាង៤ ៖ គណនីចំណូលបឋម	១៤
តារាង៥ ៖ គណនីចំណូលបន្ទាប់បន្សំ	១៥
តារាង៦ ៖ គណនីដើមទុន	១៦
តារាង៧ ៖ គណនីហិរញ្ញវត្ថុ	១៧
តារាង៨ ៖ ស្ថានភាពវិនិយោគអន្តរជាតិ	១៨
តារាង៩ ៖ បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ	១៩
តារាង១០ ៖ អនុបាតជញ្ជីងទូទាត់	២០
កំណត់បន្ទាញបច្ចេកទេស	២១

កំណត់សម្គាល់ ៖

ការសាកសួរវិធីមាន

ចំពោះព័ត៌មានបន្ថែមអំពីស្ថិតិជញ្ជីងទូទាត់ និងស្ថិតិដែលពាក់ព័ន្ធសូមទំនាក់ទំនងនាយកដ្ឋានស្ថិតិនៃអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជា តាមទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៧២២ ៥៦៣-១១១៨ ឬតាមអ៊ីម៉ែល statistics@nbc.gov.kh។

ការចេញផ្សាយលើកក្រោយ

ការចេញផ្សាយ

ពេលវេលាចេញផ្សាយ

ត្រីមាសទី១ ឆ្នាំ២០២៥

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ការកែប្រែក្នុងការចេញផ្សាយលើកនេះ

កំណែ ៖

ការចេញផ្សាយលើកនេះ រាប់បញ្ចូលការកែតម្រូវទិន្នន័យមួយចំនួននៅក្នុងគណនីចរន្តនិងដើមទុន គណនីហិរញ្ញវត្ថុ តារាងស្ថានភាពវិនិយោគអន្តរជាតិ និងតារាងបំណុលក្រៅប្រទេស ។

ការកែតម្រូវក្នុងគណនីចរន្តនិងដើមទុន រួមមាន ១/-គណនីសេវាផ្នែកសេវាធ្វើដំណើរ (ឥណទាន និងឥណពន្ធ) ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ និងផ្នែកទំនិញនិងសេវាវដ្តាភិបាល n.i.e. (ឥណទាន និងឥណពន្ធ) ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៤ និង ២/-គណនីចំណូលបន្ទាប់បន្សំផ្នែកចំណូលពីរដ្ឋាភិបាលទូទៅនិងផ្សេងៗ (ឥណទាន) ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៤។

ការកែតម្រូវក្នុងគណនីហិរញ្ញវត្ថុ រួមមាន៖ ១/-ផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ខ្ទង់គណនីវិនិយោគផ្សេងទៀត ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី២ ឆ្នាំ២០២៤ និង២/-ផ្នែកទ្រព្យអកម្មសុទ្ធ ខ្ទង់គណនីវិនិយោគផ្ទាល់ និងខ្ទង់វិនិយោគផ្សេងទៀតនៅកម្ពុជា ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៤។

ការកែតម្រូវក្នុងតារាងស្ថានភាពវិនិយោគរបស់ប្រទេសកម្ពុជា រួមមាន៖ ១/-ផ្នែកទ្រព្យសកម្មសរុប ខ្ទង់វិនិយោគផ្សេងទៀត ចាប់ពីត្រីមាសទី១ ឆ្នាំ២០២៣ ដល់ត្រីមាសទី១ ឆ្នាំ២០២៤ និងត្រីមាសទី៣ ឆ្នាំ២០២៤ និង ២/-ផ្នែកទ្រព្យអកម្មសរុប ខ្ទង់វិនិយោគផ្ទាល់ ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៤ និងខ្ទង់វិនិយោគផ្សេងទៀតក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ការកែតម្រូវតារាងបំណុលក្រៅប្រទេស ផ្នែករដ្ឋាភិបាលទូទៅ ខ្ទង់ប្រាក់កម្ចី ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ការកែតម្រូវទាំងនេះត្រូវបានធ្វើឡើងដោយសារការកែតម្រូវពីសំណាក់ប្រភពទិន្នន័យ និងវិធីសាស្ត្រចងក្រង។

ការកែប្រែក្នុងការចេញផ្សាយលើកក្រោយ

ការកែតម្រូវនឹងត្រូវបានរៀបចំធ្វើឡើងផងដែរចំពោះសមាសភាគមួយចំនួនផ្សេងទៀតនៃស្ថិតិជញ្ជីងទូទាត់ដោយយោងទៅតាមការកែតម្រូវការប៉ាន់ស្មានពីប្រភពទិន្នន័យ។

អក្សរកាត់

- BOP** ស្ថិតិជញ្ជីងទូទាត់
- BPM6** វិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦
- NBC** ធនាគារជាតិនៃកម្ពុជា
- n.i.e** មិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀត

ការតម្រឹមតួលេខ

ភាពខ្វះចន្លោះដោយអន្លើរវាងចំនួនសរុប និងផលបូកក្នុងការបោះពុម្ពផ្សាយលើកនេះ បណ្តាលមកពីការតម្រឹមតួលេខ។

ឯកតារូបិយវត្ថុ

១ ប៊ីលានរៀល = ១.០០០.០០០.០០០ រៀល។

ផ្នែកសំខាន់ៗ


សមាសភាគគន្លឹះ

គិតជាប៊ីលានរៀល	ត្រី.៤-២២	ត្រី.១-២៣	ត្រី.២-២៣	ត្រី.៣-២៣	ត្រី.៤-២៣	ត្រី.១-២៤	ត្រី.២-២៤	ត្រី.៣-២៤	ត្រី.៤-២៤	បរិមាប្រែប្រួលជា % ត្រី.៤-២៤/ត្រី.៣-២៤	បរិមាប្រែប្រួលជា % ត្រី.៤-២៤/ត្រី.៤-២៣
គណនីចរន្ត និងគណនីដើមទុន											
សមតុល្យគណនីទំនិញសេវា (សុទ្ធ)	-៦.៥៣៩ ៦១៨	-៤.០៣១ ១.៦៨៨	-២.០៥៥ ១.៩៩៦	-១.៨៥៧ ៩១៨	-៤.២៧៥ ១.៣៨៤	-២.៧៥១ ១.៩៣១	-៦.៦៣៤ ១.៤៣៩	-៤៩៥ ១.៩៧៤	-៤.០៩០ ២.២៩៩	៨៩៦,៧	៨៧,៨
ចំណូលបឋម (សុទ្ធ)	-១.៣៦៤	-១.៥១៨	-៩៥៨	-៧៩៤	-៦៩៤	-២៩៥	-៧០	-៣១១	-៧៩២	មិនមាន	២១,៤
ចំណូលបន្ទាប់បន្សំ (សុទ្ធ)	៣.៤០១	៣.៣៦៦	៣.២៣៨	៣.២៣៣	៣.២០៩	៣.២៣២	៣.១៩២	៣.៣៨៤	៣.២១៦	-៤,០	០,២
សមតុល្យគណនីដើមទុន	២១៦	១៨២	១៨៣	១៨៤	១៨៤	១២៨	១២៨	១២៨	១២៧	-១,១	-១១,៦
សមតុល្យគណនីចរន្ត និងគណនីដើមទុន	-៣.៦៧៦	-៣៩៦	១.០៦០	១.៦០៤	-២១៦	២.២៤២	-១.៩៥៤	៤.៣៣០	-៣.១៤០	-១៧៣,៤	១.៣៧៥,៣
គណនីហិរញ្ញវត្ថុ											
វិនិយោគផ្ទាល់ (សុទ្ធ)	-៣.៦៤៣	-៤.៣៦៦	-៣.៩០៦	-៣.៤៩០	-៣.៩៣៣	-៣.៤០៩	-៣.២៦៣	-៤.១៦៥	-៤.៩៥៤	-៤,១	២៦,០
វិនិយោគលើផលបត្រ (សុទ្ធ)	៣២	១១៨	១.០៥៥	២១២	៥៦	-៥២៦	៣០២	១.៧៩១	៤៨១	-៧២,៣	៧៨៤,០
និស្សន្ទហិរញ្ញវត្ថុ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត (សុទ្ធ)	-៥២៧	២.៧៤៤	-៦២	៣.៤៦៣	៥.៥៥៥	៥.៩៣០	១.៣២៤	៥.៥៣១	-២.១១៤	មិនមាន	មិនមាន
ទ្រព្យសកម្មជាទុនបម្រុងបរទេស	-១.៦៦១	-៣២៤	១.៣៦៨	-៩៣៣	១៨៦	-៦៣៥	-១៧៤	២៨៤	២.២៧២	៤៨៤,៦	១.១២០,៧
សមតុល្យគណនីហិរញ្ញវត្ថុ	-៥.៧៩៨	-១.៨២៨	-១.៥៩០	-២៩៨	១.៤៦៤	៩៥៦	-១.៥០៧	២.៣៩២	-៤.៣១៤	មិនមាន	មិនមាន
ស្ថានភាពវិនិយោគអន្តរជាតិ	-១៦១.៤៨២	-១៧៨.៣៦៨	-១៦២.៥៨១	-១៦៥.៨៨៤	-១៥៤.០៤២	-១៥៩.៣០០	-១៥២.២៨៣	-១៥៣.៨២៥	-១៥៣.៩៥៦	០,១	-៦,៦
ស្ថានភាពវិនិយោគអន្តរជាតិ (សុទ្ធ)	-១៦១.៤៨២	-១៧៨.៣៦៨	-១៦២.៥៨១	-១៦៥.៨៨៤	-១៥៤.០៤២	-១៥៩.៣០០	-១៥២.២៨៣	-១៥៣.៨២៥	-១៥៣.៩៥៦	០,១	-៦,៦

ចំណុចគន្លឹះ

ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ជញ្ជីងទូទាត់កម្ពុជាមានអតិរេក ២.២៧២ ប៊ីលានរៀល កើនឡើង ៦,៩៨៦ ធៀបនឹងអតិរេក ២៨៨ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារសមតុល្យគណនីហិរញ្ញវត្ថុ បានប្តូរពីទ្រព្យសកម្មសុទ្ធទៅជាទ្រព្យអកម្មសុទ្ធ ខណៈដែលគណនីចរន្តនិងដើមទុនបានប្តូរពីអតិរេក ទៅជាឱនភាព។ គណនីចរន្តនិងដើមទុនមានឱនភាព ៣.១៨០ ប៊ីលានរៀល បានប្តូរពីអតិរេក ៤.៣៣០ ប៊ីលានរៀល ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលជាចម្បងមកពីការកើនឡើងនៃឱនភាពគណនី ទំនិញនិងគណនីចំណូលបឋម គួបផ្សំនឹងការថយចុះនៃអតិរេកគណនីចំណូលបន្ទាប់បន្សំ ខណៈដែល អតិរេកគណនីសេវាបានកើនឡើង។

រូបទី១ ៖ សមាសភាគគណនីចរន្ត និងគណនីដើមទុន



គណនីហិរញ្ញវត្ថុមានទ្រព្យអកម្មសុទ្ធ ៤.៣១៥ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ២.៣៩២ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការប្តូរពីទ្រព្យសកម្មសុទ្ធទៅជាទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្សេងទៀត និងការថយចុះនៃទ្រព្យសកម្មសុទ្ធនៃវិនិយោគលើផលបត្រ ខណៈដែល ទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្ទាល់ បានថយចុះ។

គិតត្រឹមចុងត្រីមាសទី៤ ឆ្នាំ២០២៤ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបាន បង្ហាញថាមានទ្រព្យអកម្មបរទេសសុទ្ធចំនួន ១៤៣.៩៥៦ ប៊ីលានរៀល បានកើនឡើង ១១៦ ប៊ីលានរៀល (០,១%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៤៣.៨២៩ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបនឹងចុងត្រីមាស ដូចគ្នាឆ្នាំមុន ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញថាមានការថយចុះ ១០.០៩៧ ប៊ីលានរៀល (៦,៦%) នៃទ្រព្យអកម្មបរទេសសុទ្ធ ពី ១៥៤.០៤២ ប៊ីលានរៀល។


ការវិភាគលើការប៉ាន់ស្មាន គណនីចរន្ត និងគណនីដើមទុន គណនីចរន្ត

គណនីចរន្តមានឱនភាព ៣.៣០៧ ប៊ីលានរៀល បានប្តូរពីអតិរេក ៤.២០២ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងមកពីការកើនឡើងនៃឱនភាពគណនីទំនិញនិងគណនីចំណូលបឋម គូបផ្សំនឹងការថយចុះនៃអតិរេកគណនីចំណូលបន្ទាប់បន្សំ ខណៈដែលអតិរេកគណនីសេវាបាន កើនឡើង។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន គណនីចរន្តបានកើនឡើង ២.៩៤៨ ប៊ីលានរៀល (៨,២ដង) ពីឱនភាព ៣៥៩ ប៊ីលានរៀល។

ទំនិញ

សមតុល្យគណនីទំនិញមានឱនភាព ៨.០៤០ ប៊ីលានរៀល បានកើនឡើង ៧.១៩១ ប៊ីលានរៀល (៨,៥ដង) ពីឱនភាព ៨៤៩ ប៊ីលានរៀល ក្នុងត្រីមាសមុន និង ៣.៧៦១ ប៊ីលានរៀល (៨៧,៩%) ពីឱនភាព ៤.២៧៩ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

រូបទី២ ៖ ការនាំចេញ និងការនាំចូល



ការនាំចេញទំនិញមាន ២៦.៣៦២ ប៊ីលានរៀល បានថយចុះ ៥.៣២៩ ប៊ីលានរៀល (១៦,៨%) ពី ៣១.៦៩២ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការថយចុះការនាំចេញនេះ ជាលទ្ធផលមកពីការថយចុះ ការនាំចេញសម្លៀកបំពាក់ ២.៧៨៤ ប៊ីលានរៀល (២២,៣%) គ្រឿងអេឡិចត្រូនិក ១.៣៥៨ ប៊ីលានរៀល (៧០,១%) និងផលិតផលកាត់ដេរផ្សេងៗ ៥៤០ ប៊ីលានរៀល (១៨,៤%) ខណៈដែលការនាំចេញ ផលិតផលកសិកម្មបានកើនឡើង ៨៤៦ ប៊ីលានរៀល (២២,៧%) ស្បែកជើង ៨៧ ប៊ីលានរៀល (៤,៨%) និងទោចក្រយាន ៣០ ប៊ីលានរៀល (៦,៨%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញទំនិញ បានកើនឡើង ១.៩៨២ ប៊ីលានរៀល (៨,១%) ពី ២៤.៣៨០ ប៊ីលានរៀល។


ការនាំចូលទំនិញមាន ៣៤.៤០៣ ប៊ីលានរៀល បានកើនឡើង ១.៨៦២ ប៊ីលានរៀល (៥,៧%) ពី ៣២.៥៤១ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងការនាំចូលនេះ ជាចម្បងដោយសារ ការកើនឡើងការនាំចូលសម្ភារនិងបរិក្ខារសំណង់ ៤៧៩ ប៊ីលានរៀល (១៧%) វត្ថុធាតុដើមសម្រាប់ វិស័យកាត់ដេរ ៤៦៣ ប៊ីលានរៀល (៧,៤%) និងម្ហូបអាហារនិងភេសជ្ជៈ ១៤៧ ប៊ីលានរៀល (៧,៨%) ខណៈដែលការនាំចូលប្រេងឥន្ធនៈថយចុះ ៨៦៩ ប៊ីលានរៀល (១៩,៦%) និងយានយន្ត ១៣ ប៊ីលានរៀល (០,៧%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលទំនិញបានកើនឡើង ៥.៧៤៤ ប៊ីលានរៀល (២០%) ពី ២៨.៦៥៩ ប៊ីលានរៀល។

សេវា

គណនីសេវាមានអតិរេក ២.២៩៩ ប៊ីលានរៀល បានកើនឡើង ៣២១ ប៊ីលានរៀល (១៦,២%) ពីអតិរេក ១.៩៧៨ ប៊ីលានរៀល ក្នុងត្រីមាសមុន និង ៩៤៥ ប៊ីលានរៀល (៦៩,៨%) ពីអតិរេក ១.៣៥៤ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។ ការកើនឡើងនៃអតិរេកនេះបណ្តាលមកពីការកើនឡើងលឿននៃការនាំចេញសេវា ធៀបនឹងការនាំចូលសេវា។

ការនាំចេញសេវាមាន ៥.៥៧៧ ប៊ីលានរៀល បានកើនឡើង ៤៧២ ប៊ីលានរៀល (៩,២%) ពី ៥.១០៥ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងនេះ ជាចម្បងបណ្តាលមកពីការកើនឡើងការនាំចេញសេវាធ្វើដំណើរ ៤៨៩ ប៊ីលានរៀល (១៣,៥%) សេវាសាងសង់ ៥២ ប៊ីលានរៀល (១ដង) សេវាធានារ៉ាប់រង និងសោធននិវត្តន៍ ៨ ប៊ីលានរៀល (៧ដង) សេវាដឹកជញ្ជូន ៤ ប៊ីលានរៀល (០,៥%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ៣ ប៊ីលានរៀល (៨៤%) និងសេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ០,៣ ប៊ីលានរៀល (៣០%) ខណៈដែលការនាំចេញសេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មានបានថយចុះ ៦៦ ប៊ីលានរៀល (១៦,២%) ទំនិញនិងសេវាវដ្តាភិបាល n.i.e. ៨ ប៊ីលានរៀល (៥,១%) សេវាពាណិជ្ជកម្មផ្សេងទៀត ៧ ប៊ីលានរៀល (៤,១%) និងសេវាហិរញ្ញវត្ថុ ២ ប៊ីលានរៀល (៣៤,៦%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញសេវាបានកើនឡើង ១.១៤០ ប៊ីលានរៀល (២៥,៧%) ពី ៨.៤៣៨ ប៊ីលានរៀល។

រូបទី៣ ៖ សេវា (ឥណទាន និងឥណពន្ធ)



ការនាំចូលសេវាមាន ៣.២៧៨ ប៊ីលានរៀល បានកើនឡើង ១៥១ ប៊ីលានរៀល (៤,៨%) ពី ៣.១២៧ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងមកពីការកើនឡើងការនាំចូលសេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ៦៨ ប៊ីលានរៀល (២៩,៦%) សេវាដឹកជញ្ជូន ៦៤ ប៊ីលានរៀល (៤,២%) សេវាធ្វើដំណើរ ៤២ ប៊ីលានរៀល (៥,១%) ទំនិញនិងសេវាវដ្តាភិបាល n.i.e. ១៩ ប៊ីលានរៀល (៥៩,៨%) សេវាពាណិជ្ជកម្មផ្សេងទៀត ១៥ ប៊ីលានរៀល (១៧,២%) សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ១ ប៊ីលានរៀល (៣ដង) ខណៈដែលការនាំចូលសេវាហិរញ្ញវត្ថុបានថយចុះ ២១ ប៊ីលានរៀល (៣៩,៩%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ២១ ប៊ីលានរៀល (១៩,៦%) សេវាសាងសង់ ៩ ប៊ីលានរៀល (៨,៦%) និងសេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន ៧ ប៊ីលានរៀល (៤,៥%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលសេវាបានកើនឡើង ១៩៥ ប៊ីលានរៀល (៦,៣%) ពី ៣.០៨៣ ប៊ីលានរៀល។


ចំណូលបឋម

គណនីចំណូលបឋមមានឱនភាព ៧៨២ ប៊ីលានរៀល បានកើនឡើង ៤៧១ ប៊ីលានរៀល (១,៥៨%) ពីឱនភាព ៣១១ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ (ឥណទាន) និងការកើនឡើងនៃគណនីចំណូលបឋម (ឥណទាន)។ ឱនភាពគណនីចំណូលបឋមបានកើនឡើង ១៣៨ ប៊ីលានរៀល (២១,៤%) ពីឱនភាព ៦៤៤ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ចំណូលបឋម (ឥណទាន) មាន ៤១២ ប៊ីលានរៀល បានថយចុះ ៣១៩ ប៊ីលានរៀល (៤៣,៧%) ពី ៧៣២ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការថយចុះចំណូលពីការវិនិយោគ ២៩៧ ប៊ីលានរៀល (៤៩,៥%) និងចំណូលពីប្រាក់បៀវត្សនិយោជិត ២៣ ប៊ីលានរៀល (១៧,២%)។ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន ចំណូលបឋម (ឥណទាន) ពុំមានបម្រែបម្រួលទេ។

ចំណូលបឋម (ឥណទាន) មាន ១.១៩៤ ប៊ីលានរៀល បានកើនឡើង ១៥១ ប៊ីលានរៀល (១៤,៥%) ពី ១.០៤២ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ ១៤៩ ប៊ីលានរៀល (១៧,៨%) និងប្រាក់បៀវត្សនិយោជិត ២ ប៊ីលានរៀល (១%)។ ចំណូលបឋម (ឥណទាន) បានកើនឡើង ១៣៨ ប៊ីលានរៀល (១៣,១%) ពី ១.០៥៦ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

រូបទី២៖ ចំណូលបឋម (ឥណទាន និងឥណទាន)




ចំណូលបន្ទាប់បន្សំ

ចំណូលបន្ទាប់បន្សំមានអតិរេក ៣.២១៦ ប៊ីលានរៀល បានថយចុះ ១៦៨ ប៊ីលានរៀល (៥%) ពីអតិរេក ៣.៣៨៤ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលបន្ទាប់បន្សំ (ឥណទាន) ស្របពេលដែលចំណូលបន្ទាប់បន្សំ (ឥណទាន) បានថយចុះ។ អតិរេកចំណូលបន្ទាប់បន្សំបានកើនឡើង ៦ ប៊ីលានរៀល (០,២%) ពីអតិរេក ៣.២០៩ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន។

ចំណូលបន្ទាប់បន្សំ (ឥណទាន) មាន ៣.៤៧៧ ប៊ីលានរៀល បានថយចុះ ៤៩ ប៊ីលានរៀល (១,៤%) ពី ៣.៥២៧ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការថយចុះផ្នែកផ្សេងទៀត ៤៤ ប៊ីលានរៀល (១,៤%) និងផ្នែករដ្ឋាភិបាលទូទៅ ៥ ប៊ីលានរៀល (១,១%)។ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន ចំណូលបន្ទាប់បន្សំ (ឥណទាន) បានថយចុះ ១៩ ប៊ីលានរៀល (០,៥%) ពី ៣.៤៩៦ ប៊ីលានរៀល។

រូបទី៥ ៖ ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)




ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) មាន ២៦២ បីលានរៀល បានកើនឡើង ១១៩ បីលានរៀល (៨៣%) ពី ១៤៣ បីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងផ្នែកផ្សេងទៀត ៧៥ បីលានរៀល (៥៦,១%) និងផ្នែករដ្ឋាភិបាលទូទៅ ៤៣ បីលានរៀល (៤,៩ដង)។ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) បានថយចុះ ២៥ បីលានរៀល (៨,៨%) ពី ២៨៧ បីលានរៀល។

គណនីដើមទុន

គណនីដើមទុនមានអតិរេក ១២៧ បីលានរៀល បានថយចុះ ១ បីលានរៀល (១,១%) ធៀបនឹងត្រីមាសមុន។ អតិរេកគណនីដើមទុនបានថយចុះ ១៧ បីលានរៀល (១១,៦%) ពី ១៤៤ បីលានរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន ។

រូបទី៦ ៖ គណនីដើមទុន




គណនីហិរញ្ញវត្ថុ

សមតុល្យគណនីហិរញ្ញវត្ថុបានបង្ហាញទ្រព្យអកម្មសុទ្ធ ៤.៣១៥ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ២.៣៩២ ប៊ីលានរៀល ក្នុងត្រីមាសមុន និង ១.៨៦៨ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន។

វិនិយោគផ្ទាល់បានបង្ហាញទ្រព្យអកម្មសុទ្ធ ៤.៩៥៤ ប៊ីលានរៀល បានថយចុះ ២១៣ ប៊ីលានរៀល (៤,១%) ពីទ្រព្យអកម្មសុទ្ធ ៥.១៦៨ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងមកពីការថយចុះការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្ទាល់បានកើនឡើង ១.០២១ ប៊ីលានរៀល (២៦%) ពីទ្រព្យអកម្មសុទ្ធ ៣.៩៣៧ ប៊ីលានរៀល។

វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ៥.១១៤ ប៊ីលានរៀល បានថយចុះ ៣១០ ប៊ីលានរៀល (៥,៧%) ពី ៥.៤២៣ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាបានកើនឡើង ៩៦០ ប៊ីលានរៀល (២៣,១%) ពី ៤.១៥៣ ប៊ីលានរៀល។

រូបទី៧៖ សមាសភាគគណនីហិរញ្ញវត្ថុ



វិនិយោគលើផលបត្របានបង្ហាញទ្រព្យសកម្មសុទ្ធ ៤៨១ ប៊ីលានរៀល បានថយចុះ ១.២៥៩ ប៊ីលានរៀល (៧២,៣%) ពីទ្រព្យសកម្មសុទ្ធ ១,៧៤១ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មសុទ្ធនៃវិនិយោគលើផលបត្របានកើនឡើង ៤២៥ ប៊ីលានរៀល (៧,៦ដង) ពី ៥៦ ប៊ីលានរៀល។

វិនិយោគផ្សេងទៀតបានបង្ហាញទ្រព្យអកម្មសុទ្ធ ២.១១៥ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ៥.៥៣១ ប៊ីលានរៀល ក្នុងត្រីមាសមុន និងពីទ្រព្យសកម្មសុទ្ធ ៥.៥៥៩ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន។


ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ទ្រព្យសកម្មជាទុនបម្រុងបានកើនឡើង ២.២៧២ ប៊ីលានរៀល ធៀបនឹងការកើនឡើង ២៨៨ ប៊ីលានរៀល ក្នុងត្រីមាសមុន និងការកើនឡើង ១៨៦ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន។

ស្ថានភាពវិនិយោគអន្តរជាតិ

គិតត្រឹមចុងត្រីមាសទី៤ ឆ្នាំ២០២៤ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញថាមានទ្រព្យអកម្មបរទេសសុទ្ធចំនួន ១៤៤.៣៣៥ ប៊ីលានរៀល បានកើនឡើង ២១០ ប៊ីលានរៀល (០,១%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៤៤.១២៥ ប៊ីលានរៀល នៅចុងត្រីមាសទី៣ ឆ្នាំ២០២៤ និងថយចុះ ៨.៦៨៩ ប៊ីលានរៀល (៥,៧%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៥២.០១៤ ប៊ីលានរៀល នៅចុងត្រីមាសទី៤ ឆ្នាំ២០២៣។

ទ្រព្យសកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ១៥១.៧៦១ ប៊ីលានរៀល បានកើនឡើង ៦៨៥ ប៊ីលានរៀល (០,៥%) ពី ១៥១.០៧៦ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបនឹងចុងត្រីមាសទី៤ ឆ្នាំ២០២៣ ទ្រព្យសកម្មបរទេសបានកើនឡើង ១៤.៤៩១ ប៊ីលានរៀល (១០,៦%) ពី ១៣៦.២៦៩ ប៊ីលានរៀល។

រូបទី៨៖ សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ



ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ២៩៦.០៩៥ ប៊ីលានរៀល បានកើនឡើង ៨៩៥ ប៊ីលានរៀល (០,៣%) ពី ២៩៥.២០០ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាបានកើនឡើង ៥.៨០២ ប៊ីលានរៀល (២%) ពី ២៩០.២៩៣ ប៊ីលានរៀល នៅចុងត្រីមាសដូចគ្នាឆ្នាំមុន។

តារាង១ ៖ ជំងឺឆ្លងឆ្លាក់របស់ប្រទេសកម្ពុជា

គិតជាប៊ីលានរៀល

សមាសភាគចម្បងៗ	ត្រីដ-២២	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤
សមតុល្យគណនីចរន្ត	-៣.៨៩២	-៣១.០៦២	-៥៣៨	១.៧១៦	១.៤៦០	-៣៥៩	២.២៧៩	២.១១៧	-២.០៧៣	៤.២០២	-៣.៣០៧	៩៣៩
ឥណទាន	២៩.៣៣១	១១៩.៨៦៦	៣០.៥៦៥	៣៣.៨៥៨	៣៣.៣៨៤	៣២.៧២៧	១៣០.១៣៤	៣៤.៨៩០	៣៣.៦៨៥	៤១.០៥៥	៣៥.៨៣០	១៤៥.៤៦១
ឥណពន្ធ	៣៣.២២៣	១៥០.៩២៧	៣១.១០៣	៣១.៧៤២	៣១.៩២៤	៣៣.០៨៦	១២៧.៨៥៥	៣២.៧៧៣	៣៥.៧៥៨	៣៦.៨៥៤	៣៩.១៣៧	១៤៥.៥២២
គណនីទំនិញ និងសេវា (សុទ្ធ)	-៥.៩២៥	-៣៧.៩៥៥	-២.៣៨៦	-៥៦៣	-៩៧៩	-២.៩២៥	-៦.៨៥៣	-៨២០	-៥.១៩៥	១.១២៩	-៥.៧៤១	-១០.៦២៦
ឥណទាន	២៥.៣៥២	១០៤.៥៨៨	២៦.៤៦៣	២៩.៤៣៣	២៩.៣៨២	២៨.៨១៨	១១៤.០៩៦	៣០.៧៨៤	២៩.៦០០	៣៦.៧៩៧	៣១.៩៤០	១២៩.១២១
ឥណពន្ធ	៣១.២៧៧	១៤២.៥៤៣	២៨.៨៤៩	២៩.៩៩៦	៣០.៣៦១	៣១.៧៤៣	១២០.៩៤៩	៣១.៦០៤	៣៤.៧៩៥	៣៥.៦៦៨	៣៧.៦៨១	១៣៩.៧៤៧
គណនីទំនិញ (សុទ្ធ)	-៦.៥៣៩	-៣៦.១៨០	-៤.០២៣	-២.០៥៩	-១.៥៩៧	-៤.២៧៧	-១២.២៦៦	-២.៧៨១	-៦.៦៣៥	-៨៤៩	-៨.០៤០	-១៨.២៧៥
ឥណទាន	២១.៦៨៨	៩៥.០៦៦	២២.០៧៤	២៤.៩៨៣	២៥.៨៤៧	២៤.៣៨០	៩៦.៨៨៣	២៥.៨៩៣	២៥.០១៤	៣១.៦៩២	២៦.៣៦២	១០៨.៩៦១
ឥណពន្ធ	២៨.២២៦	១៣១.២៤៦	២៦.១០៤	២៧.០៤២	២៧.៣៤៤	២៨.៦៥៩	១០៩.១៤៩	២៨.៦៨៣	៣១.៦៨៨	៣៦.៥៥៤	៣៨.៧០២	១២៧.២៣៦
គណនីសេវា (សុទ្ធ)	៦១៤	-១.៧៧៥	១.៦៥៥	១.៤៩៦	៩១៨	១.៣៥៤	៥.៤១៤	១.៩៣១	១.៤៣៩	១.៩៧៨	២.២៩៩	៧.៦៤៨
ឥណទាន	៣.៦៦៤	៩.៥២៣	៤.៣៨៩	៤.៤៥១	៣.៩៣៦	៤.៤៣៨	១៧.២១៣	៤.៨៩១	៤.៥៨៦	៥.១០៥	៥.៥៧៧	២០.១៦០
ឥណពន្ធ	៣.០៥០	១១.២៩៨	២.៧៣៤	២.៩៥៥	៣.០១៧	៣.០៨៣	១១.៨០០	២.៩៦០	៣.១៤៦	៣.១២៧	៣.២៧៨	១២.៥១២
គណនីចំណូលបឋម (សុទ្ធ)	-១.៣៦៨	-៦.៣៦០	-១.៥១៨	-៩៥៨	-៧៩៤	-៦៤៤	-៣.៩១៤	-២.៩៥៥	-៧០	-៣១១	-៧៨៧	-១.៤៥៧
ឥណទាន	៤៥២	១.៤១៩	៥១៧	៥៣២	៥៥៦	៤១២	២.០០៨	៦៤៨	៦៩០	៧៣២	៤១២	២.៤៨១
ឥណពន្ធ	១.៨២១	៧.៧៧៩	២.០៣៥	១.៤៩០	១.៣៤៨	១.០៥៦	៥.៩២២	៣.៦០៣	៧៦០	១.០៤២	១.១៩៩	៣.៩៣៩
គណនីចំណូលបន្ទាប់បន្សំ (សុទ្ធ)	៣.៤០១	១៣.២៥៣	៣.៣៦៦	៣.២៣៨	៣.២៣៣	៣.២០៩	១៣.០៤៦	៣.២៣២	៣.១៩២	៣.៣៨៤	៣.២១៦	១៣.០២៣
ឥណទាន	៣.៥២៧	១៣.៨៥៩	៣.៥៨៥	៣.៤៩៣	៣.៤៥៦	៣.៤៩៦	១៤.០៣០	៣.៤៥៨	៣.៣៩៦	៣.៥២៧	៣.៤៧៧	១៣.៨៥៩
ឥណពន្ធ	១២៥	៦០៥	២១៩	២៥៥	២២៣	២៨៧	៩៨៤	២២៧	២០៤	១៤៣	២៦២	៨៣៦
សមតុល្យគណនីដើមទុន	២១៦	៨៥៨	១៤២	១៤៣	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២
ឥណទាន	២១៦	៨៥៨	១៤២	១៤៣	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២
ឥណពន្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីចរន្ត និងគណនីដើមទុន	-៣.៦៧៦	-៣០.២០៣	-៣៩៦	១.៨៦០	១.៦០៤	-២១៦	២.៨៥៣	២.២៤៥	-១.៩៤៤	៤.៣៣០	-៣.១៨០	១.៤៥០
សមតុល្យគណនីហិរញ្ញវត្ថុ	-៥.៧៩៨	-២៦.៤៨១	-១.៨២៨	-១.៤៥៦	-២៩៨	១.៨៦៨	-១.៨០៣	៩៥៦	-១.៨០៧	២.៣៩២	-៤.៣១៥	-២.៧៧៤
វិនិយោគផ្ទាល់ (សុទ្ធ)	-៣.៦៤៣	-១៤.០៦៦	-៤.៣៦៦	-៣.៩០៦	-៣.៤៨០	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.១៦៨	-៤.៩៥៥	-១៧.១៩៣
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	២០៤	៦១៨	២០៣	១០៣	៩៦	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០
ទ្រព្យអកម្មសុទ្ធ	៣.៨៤៧	១៤.៦៨៤	៤.៥៦៩	៤.០០៩	៣.៥៧៦	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៤២៤	៥.១១៤	១៧.៨៩៣
វិនិយោគលើផលបត្រ (សុទ្ធ)	៣២	៥១៦	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៣២	៥១៦	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងៗទៀត (សុទ្ធ)	-៥២៧	-១៤.៣២៥	២.៧៤៨	-៦២	៣.៨៦៣	៥.៥៩៩	១២.១០៧	៥.៩៣០	១.៣២៨	៥.៥៣១	-២.១១៥	១០.៦៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	-៩៦៥	-២.៦០០	៤.៦៤២	-៦៤	២.២៩៨	៥.៦៧២	១២.៤៤៤	៤.២៨៦	-៤៥៦	៥.១៤៩	-៣.១៧៧	៥.៨១៣
ទ្រព្យអកម្មសុទ្ធ	-៤៣៨	១១.៧២៥	១.៨៩៦	-២	-១.៥៦៥	១១៣	៤៣៦	-១.៦៤៤	-១.៧៧៣	-៣៨២	-១.០៦២	-៤.៨៦១
ទ្រព្យសកម្មជាទុនបម្រុងបរទេស	-១.៦៦១	១.៣៩៥	-៣២៤	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៤៨
កំហុស និងរំលង	-២.១២២	៣.៧២៣	-១.៤៣២	-៣.៤០៦	-១.៩០២	២.០៨៣	-៤.៦៥៦	-១.២៨៨	១៣៨	-១.៩៣៨	-១.១៣៥	-៤.២២៤
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣០	៤.១០២	៤.០៨៨	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២

តារាង២ ៖ ជំរឿនទូទាត់ “គណនីទំនិញ”

គិតជាប៊ីលានរៀល

គណនីទំនិញ	ត្រី៤-២២	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤
ឥណទាន (ការនាំចេញ)												
ទំនិញទូទៅ	២១.៤៧៨	៩៤.១១០	២១.៧២៨	២៣.១០៩	២៤.៩៩០	២៣.៦៦៣	៩៣.៤៩០	២៥.៦៦៨	២៤.៦៩៩	៣០.៨៨១	២៥.៨០៦	១០៧.០៣៨
ការទិញលក់ទំនិញនៅក្រៅប្រទេសសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
មាសមិនមែនរូបិយវត្ថុ	២១០	៩៥៤	៣៤៦	១.៨៧៤	៤៥៦	៧១៨	៣.៣៩៣	២២៥	៣១៥	៨១០	៥៥៦	១.៩០៦
ឥណទានសរុប (f.o.b)*	២១.៦៨៨	៩៥.០៦៤	២២.០៧៤	២៤.៩៨៣	២៥.៤៤៦	២៤.៣៨១	៩៦.៨៨៣	២៥.៨៩៣	២៥.០១៤	៣១.៦៩២	២៦.៣៦២	១០៨.៩៤៣
ក្នុងនោះ ៖												
សម្លៀកបំពាក់	៧.៦៨៣	៣៧.០៥៣	៦.៧៥៨	៨.២១០	៩.៤០៥	៧.៩៨៨	៣២.៣៦១	៨.៣៤៩	៩.៣០៩	១២.៥០៧	៩.៧២៣	៣៩.៨៧៧
ស្បែកជើង	១.៧០៤	៧.១២៦	១.៣២២	១.៥៤៧	១.២០៤	១.៥៣៩	៥.៦១២	១.៤១០	១.៧៤៨	១.៧៩៩	១.៨៨៧	៦.៨៤៥
ផលិតផលកាត់ដេរផ្សេងៗ	១.៩០៨	៩.០៩២	១.៩១២	២.១៨០	២.២៣៣	២.០៩២	៨.៤១៧	២.២០៨	២.៤៣៤	២.៩៣៣	២.៣៩៣	៩.៩៦៦
គ្រឿងអេឡិចត្រូនិក	២.៥៤១	៦.៣៨២	២.៤៣៧	២.៩៧៣	៣.១៩៤	២.២៨៣	១០.៨៨៧	១.៥៣៤	១.៦៩៩	១.៩៣៧	៥៧៩	៥.៧៤០
ទោធក្រឃាន	៩២៧	៣.៩៧១	៦៩៥	៦៦៦	៣៨៣	២៦៩	២.០១៤	៣៩៧	៤៤២	៤៣៧	៤៦៦	១.៧៤២
ផលិតផលកសិកម្ម	៣.១៨៩	១២.៣៨២	៥.១៣៧	២.៩១៧	៣.៤៩៨	៤.៩៣២	១៦.៤៨៣	៧.៣៣៣	៣.៣៨៩	៣.៧៣០	៤.៥៧៦	១៩.០៣៥
ឥណទាន (ការនាំចូល)												
ទំនិញទូទៅ	២៧.៨៩៥	១១២.៩២៦	២៦.១០៤	២៧.០៤២	២៧.១១៦	២៧.៩៦២	១០៨.២២៤	២៨.០១៣	៣១.៦១៤	៣២.៥៤១	៣៤.៣៩៤	១២៦.៥៧៨
មាសមិនមែនរូបិយវត្ថុ	៣៣២	១៨.៣១៨	០	០	២២៨	៦៩៧	៩២៥	៦៣០	៣៣	០	៩	៦៧៣
ឥណទានសរុប (f.o.b)*	២៨.២២៦	១៣១.២៤៤	២៦.១០៤	២៧.០៤២	២៧.៣៤៤	២៨.៦៥៩	១០៩.១៤៩	២៨.៦៤៣	៣១.៦៤៧	៣២.៥៤១	៣៤.៤០៣	១២៧.២៥១
ក្នុងនោះ ៖												
វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ	៤.៨៣៤	២០.៧៤៩	៤.១៥២	៤.៦៨៨	៥.១១២	៥.៥២១	១៩.៤៧៣	៤.៥៦៣	៥.៩៨៦	៦.២៨៦	៦.៧៤៩	២៣.៥៨៨
សម្ភារ និងបរិក្ខារសំណង់	២.១៦៦	៧.៨៣៨	២.០៦៤	១.៦៦៥	២.២៧១	២.២១៦	៨.២១៦	២.៥៤៨	២.១៨៦	២.៨១២	៣.២៩១	១០.៨៤១
យានយន្ត	១.៦៧៥	៧.៩៨៧	១.៥៦០	១.៣៩៩	១.២៦៣	៩០២	៥.១២៤	១.៤៨៩	១.៨៥២	១.៨៦៩	១.៨៥៦	៧.០៦៧
ប្រេងឥន្ធនៈ	៣.៤៦៦	១៨.៤៤៧	៥.០៤១	៤.៦៧៥	៤.១៦៧	៣.៦៣០	១៧.៥១២	៥.៥២៥	៥.៧០៥	៤.៤២៤	៣.៥៥៥	១៩.២០០
ម្ហូបអាហារ និងភេសជ្ជៈ	១.៤៩៨	៥.៤១៩	១.៣១៧	១.២៦១	១.៦០៨	១.៨០០	៥.៩៨៦	១.៥៦២	១.៤៥២	១.៨៨២	២.០២៨	៦.៩២៦
សរុបតុល្យគណនីទំនិញ	-៦.៥៣៩	-៣៦.១៨០	-៤.០៣១	-២.០៥៩	-១.៨៩៧	-៤.២៧៩	-១២.២៦៦	-២.៧៥១	-៦.៦៣៤	-៨៤៩	-៨.០៤០	-១៨.៣០៨

*រាប់បញ្ចូលទិន្នន័យប៉ាន់ស្មានបន្ថែម

អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣០	៤.១០២	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៤៥	៤.០៧២
--------------------------------	-------	-------	-------	-------	-------	-------	-------	-------	-------	-------	-------	-------

តារាង៣ ៖ ជំនួយទូទាត់ “គណនីសេវា”

គិតជាប៊ីលានរៀល

គណនីសេវា	ត្រី៤-២២	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤
ឥណទាន												
សេវាកម្មឥណទានលើធាតុចូលរួមបន្ថែមកាន់កាប់ដោយអនិវាសជន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	៤០៥	១.៥៦២	៥៥៨	៥៦៦	៤៧៦	៥២១	១.៩២១	៥៧៥	៥៥៥	៦៩៣	៦៩៧	២.៥២
សេវាធ្វើដំណើរ	២.៤១៩	៥.៨១៦	៣.២៦៧	៣.២៥៧	២.៤៨២	៣.២៦៧	១២.៦៧៣	៣.៦៧៥	៣.៤០៩	៣.៦១៦	៤.១០៥	១៤.៤០៩
សេវាសាងសង់	២៣១	៤៥៧	១១៥	១២២	១៤៥	៨០	៤៦២	៤៦	៤៧	៥២	១០៣	២៤៩
សេវាធានារ៉ាប់រង និងសោធននិវត្តន៍	៨	៥៨	១៥	១៤	១០	៤	៤៣	១	៦	១	៩	១៧
សេវាហិរញ្ញវត្ថុ	៤៣	១៦២	១៨	២១	១៣	៣៦	៨៩	២២	១២	៧	៤	៤៥
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	៦៨	៧៣	៣១	១៥	៩	២៥	៧៩	១២	៦	៤	៧	២៩
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	១៩៤	៤៩១	២១២	៣០៣	២០៣	២៦២	៩៨១	២៩៥	២៣៥	៤០៧	៣៤១	១.២៧៨
សេវាពាណិជ្ជកម្មផ្សេងៗ	១៨៥	៦៧១	១៦១	១៣៩	១២៥	១៦៨	៥៩៣	១៣២	១៥៦	១៦២	១៥៦	៥៩៦
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	១២	៥៩	១១	១៣	២	២	២៧	២	៣	១	១	៧
ទំនិញ និងសេវាផ្លោកិបាល n.i.e.	១០០	២៩៤	១០១	១០០	៧១	៧៣	៣៤៤	១៣៣	១៦៦	១៦២	១៥៤	៦១៥
ឥណទានសរុប	៣.៦៦៤	៩.៥២៣	៤.៣៨៩	៤.៤៥១	៣.៩៣៦	៤.៤៣៨	១៧.២១៣	៤.៨៩១	៤.៥៨៦	៥.១០៥	៥.៨៧៧	២០.១៦៥
ឥណទាន												
សេវាកម្មឥណទានលើធាតុចូលរួមបន្ថែមកាន់កាប់ដោយអនិវាសជន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	១.២១៦	៦.២៩៧	១.៣៥៥	១.៤៣១	១.៣៩៩	១.៤២៨	៥.៦១៤	១.៤៨៤	១.៥២៣	១.៥៣៦	១.៦	៦.១៤៥
សេវាធ្វើដំណើរ	៩៦៨	១.៩៨៣	៧២០	៧៩០	៩០៦	៨៧៥	៣.២៩១	៧៥៦	៨៥១	៨១២	៨៥៣	៣.២៧៣
សេវាសាងសង់	១៦៤	៥០៨	៨៦	៦២	៧១	៦២	២៨២	៧០	៧៦	១០៦	៩៧	៣៤៩
សេវាធានារ៉ាប់រង និងប្រាក់សោធននិវត្តន៍	២៥៥	៩៦៣	១៩០	២០៩	២១២	២៤៨	៨៥៩	២១៦	២៥៦	២៣០	២៩៨	៩៩០
សេវាហិរញ្ញវត្ថុ	២៦	៨០	២៧	១៥	២៣	៣១	៩៦	៣០	៣២	៥៣	៣២	១៥៦
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	៥៨	១៥៤	៥២	៧៩	៥៨	៦០	២៤៨	៥៩	៦០	១០៥	៨៤	៣០៨
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	២២៣	៨០២	១៨៧	១៧១	១៧២	១៧៥	៧០៣	១៧២	១៦៧	១៦៦	១៥៨	៦៦៤
សេវាពាណិជ្ជកម្មផ្សេងៗ	១០៩	៣៦៤	៩៩	១៥៣	១០៧	១៥៣	៥១២	១៣០	១៤០	៨៧	១០២	៤៥៩
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	២	៥១	៨	២	១	៣	១៤	១	១	០	២	៤
ទំនិញ និងសេវាផ្លោកិបាល n.i.e.	២៩	៩៦	២១	៤១	៧០	៤៨	១៨០	៤១	៥០	៣២	៥២	១៧៦
ឥណទានសរុប	៣.០៥	១១.២៩៩	២.៧៤៤	២.៩៨៤	៣.០១៧	៣.០៨៣	១១.៤	២.៩៦	៣.១៥៦	៣.១២៧	៣.២៧៨	១២.៥១៤
សមតុល្យ												
សេវាកម្មឥណទានលើធាតុចូលរួមបន្ថែមកាន់កាប់ដោយអនិវាសជន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	-៨១០	-៥.៨៣៥	-៨៩៧	-៩៦៦	-៩២៣	-៩០៧	-៣.៦៩៣	-៩១០	-៩៦៩	-៨៤៣	-៩០៣	-៣.៦២៥
សេវាធ្វើដំណើរ	១.៤៥	៣.៨៣៤	២.៥៤៧	២.៥៦៧	១.៩៧២	២.៣៩២	៩.៣៨២	២.៩១៩	២.៥៥៨	២.៤០៤	៣.២៥១	១១.៥៣៦
សេវាសាងសង់	៦៨	-៥១	២៩	៦០	៧៣	១៨	១៨០	-២៤	-២៩	-៥៥	៦	-១០០
សេវាធានារ៉ាប់រង និងប្រាក់សោធននិវត្តន៍	-២៤៧	-៩១៥	-១៧៥	-១៩៥	-២០១	-២៤៤	-៨១៦	-២១៦	-២៤០	-២២៨	-២៨៨	-៩៧៣
សេវាហិរញ្ញវត្ថុ	១៧	៨១	-៨	៦	-១០	៤	-៧	-៨	-១៩	-៥៦	-២៧	-១០១
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	១០	-៨១	-២១	-៦៤	-៤៨	-៣៥	-១៦៩	-៤៧	-៥៤	-១០១	-៧៧	-២៧៩
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	-២៩	-៣១១	២៦	១៣២	៣១	៨៩	២៧៧	១២២	៦៨	២៥២	១៨៣	៦១៥
សេវាពាណិជ្ជកម្មផ្សេងៗ	៧៦	៣០៧	៦៣	-១៤	១៤	១៤	៨១	២	៦	៧៥	៥៤	១៣៧
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	៩	-៣	៣	១០	១	-១	១៣	០	២	១	-១	២
ទំនិញ និងសេវាផ្លោកិបាល n.i.e.	៧០	១៩៩	៨០	៥៨	១	២៥	១៦៤	៩២	១១៦	១២៩	១០២	៤៣៩
សមតុល្យគណនីសេវា	៦១៤	-១.៧៧៥	១.៦៥៥	១.៤៩៦	៩១៨	១.៣៨៤	៥.៤១៤	១.៩៣១	១.៤៣១	១.៩៧៨	២.២៩៩	៧.៦៥១
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣០	៤.១០២	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២

តារាង៤ ៖ ជញ្ជីងទូទាត់ “គណនីចំណូលបឋម”

គិតជាប៊ីលានរៀល

គណនីចំណូលបឋម	ត្រី៤-២២	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤
ឥណទាន												
ប្រាក់បៀវត្សនិយោជិត	៧០	១៥០	១០៧	១១៣	១៣៧	១៥១	៥០៨	១៣២	១៣០	១៣៣	១១០	៥០៥
ចំណូលពីការវិនិយោគ	៣៨២	១.២៦៩	៤១១	៤១៩	៤០៩	២៦១	១.៥០០	៥១៦	៥៦០	៥៩៩	៣០២	១.៩៧៥
វិនិយោគផ្ទាល់	១២២	១៩៥	៣៩	៥១	៤៣	៣៤	១៦៨	៥៦	៤៦	៨២	៣០	២១៤
ចំណូលពីហ៊ុន	១២២	១៩៥	៣៩	៥១	៤៣	៣៤	១៦៨	៥៦	៤៦	៨២	៣០	២១៤
ការប្រាក់	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	០	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	៩	២៤	៤២	៥	០	២	៤៩	០	០	១	០	១
វិនិយោគផ្សេងទៀត	១១	៦៦	១២	១	៦	៣	២៣	១៤	៤៩	៣	៤	៦៩
ទ្រព្យសកម្មជាទុនបម្រុងបរទេស	២៤០	៩៨៤	៣១៧	៣៦២	៣៦០	២២១	១.២៦០	៤៤៦	៤៦៥	៥១៣	២៦៨	១.៦៩០
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	៤៥២	១.៤១៩	៥១៧	៥៣២	៥៤៦	៤១២	២.០០៨	៦៨៤	៦៩០	៧៣២	៤១២	២.៤៧៩
ឥណទាន												
ប្រាក់បៀវត្សនិយោជិត	១៩០	៧៥៦	២២៩	២៣០	២៣២	២៣១	៩២១	២០៦	២០៨	២០៤	២០៦	៨២៥
ចំណូលពីការវិនិយោគ	១.៦៣០	៧.០២៣	១.៨០៧	១.២៦០	១.១០៨	៨២៥	៥.០០១	៧៣៧	៥៥១	៨៣៨	៩៨៧	៣.១១៦
វិនិយោគផ្ទាល់	១.៥៦៤	៦.៥៤៣	១.៦២៦	១.១៧៩	៩១៧	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៨៨១	២.៥២៥
ចំណូលពីហ៊ុន	១.៥៦៤	៦.៥៤៣	១.៦២៦	១.១៧៩	៩១៧	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៨៨១	២.៥២៥
ការប្រាក់	០	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៦៧	៤៨០	១៨១	៨១	១៩១	៩២	៥៤៥	១៧៨	៧៨	២២៩	១០៦	៥៩១
ទ្រព្យសកម្មជាទុនបម្រុងបរទេស	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	១.៨២១	៧.៧៧៩	២.០៣៦	១.៤៩០	១.៣៤០	១.០៥៦	៥.៩២២	៩៨៣	៧៦០	១.០៤២	១.១៩៤	៣.៩៤០
សមតុល្យ												
ប្រាក់បៀវត្សនិយោជិត	-១២០	-៦០៥	-១២២	-១១៧	-៩៥	-៧៩	-៤១៣	-៧៤	-៧៩	-៧១	-៩៦	-៣២០
ចំណូលពីការវិនិយោគ	-១.២៤៨	-៥.៧៥៤	-១.៣៩៦	-៨៤២	-៦៩៩	-៥៦៤	-៣.៥០១	-២២២	៩	-២៣៩	-៦៨៥	-១.១៤១
វិនិយោគផ្ទាល់	-១.៤៤១	-៦.៣៤៨	-១.៥៨៦	-១.១២៨	-៨៧៤	-៦៩៩	-៤.២៨៨	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣១១
ចំណូលពីហ៊ុន	-១.៤៤១	-៦.៣៤៨	-១.៥៨៦	-១.១២៨	-៨៧៤	-៦៩៩	-៤.២៨៨	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣១១
ការប្រាក់	០	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	៩	២៤	៤២	៥	០	២	៤៩	០	០	១	០	១
វិនិយោគផ្សេងទៀត	-៥៦	-៤១៤	-១៦៩	-៨០	-១៨៥	-៨៩	-៥២២	-១៦៥	-៣០	-២២៥	-១០២	-៥២២
ទ្រព្យសកម្មជាទុនបម្រុងបរទេស	២៤០	៩៨៤	៣១៧	៣៦២	៣៦០	២២១	១.២៦០	៤៤៦	៤៦៥	៥១៣	២៦៨	១.៦៩០
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យសរុប ណតិចំណូលបឋម	-១.៣៦៨	-៦.៣៦០	-១.៥១៨	-៩៥៨	-៧៩៤	-៦៤៤	-៣.៩១៤	-២៩៥	-៧០	-៣១១	-៧៨២	-១.៤៦១
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣០	៤.១០២	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២

តារាង ៖ ជញ្ជីងទូទាត់ "គណនីដើមទុន"

គិតជាប៊ីលានរៀល

គណនីដើមទុន	ត្រី៨-២២	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤
ឥណទាន												
ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	២១៦	៨៥៨	១៥២	១៥៣	១៥៤	១៥៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២
រដ្ឋាភិបាលទូទៅ	២១៦	៨៥៨	១៥២	១៥៣	១៥៤	១៥៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	២១៦	៨៥៨	១៥២	១៥៣	១៥៤	១៥៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២
ឥណទាន												
ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
រដ្ឋាភិបាលទូទៅ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យ												
ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	២១៦	៨៥៨	១៥២	១៥៣	១៥៤	១៥៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២
រដ្ឋាភិបាលទូទៅ	២១៦	៨៥៨	១៥២	១៥៣	១៥៤	១៥៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីដើមទុន	២១៦	៨៥៨	១៥២	១៥៣	១៥៤	១៥៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២
*សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ អង្គភាពគ្រួសារ ស្ថាប័នមិនរកប្រាក់ចំណេញដែលបម្រើដល់អង្គភាពគ្រួសារ												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៥.១៣០	៥.១០២	៥.០៨៥	៥.១០៥	៥.១៣៥	៥.១១៩	៥.១១១	៥.០៧២	៥.០៨៣	៥.០៩០	៥.០៨៥	៥.០៧២

តារាង៧ ៖ ជំនួយទូទាត់ "គណនីហិរញ្ញវត្ថុ"

គិតជាប៊ីលានរៀល

គណនីហិរញ្ញវត្ថុ	ត្រី៨-២២	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤
កម្ពុជាវិនិយោគនៅក្រៅប្រទេស												
(ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ)												
វិនិយោគផ្ទាល់នៅក្រៅប្រទេស	២០៤	៦១៨	២០៣	១០៣	៩៦	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០
វិនិយោគលើផលបត្រនៅក្រៅប្រទេស	៣២	៥១៦	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៣
វិនិយោគផ្សេងទៀតនៅក្រៅប្រទេស	-៩៦៥	-២.៦០០	៤.៦៤២	-៦៤	២.២៩៤	៥.៦៧២	១២.៥៤៤	៤.២៨៦	-៤៤៦	៥.១៤៩	-៣.១៧៧	៥.៧៧១
ទ្រព្យសកម្មជាទុនបម្រុង*	-១.៦៦១	១.៣៩៥	-៣២៤	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៦៣
សរុប	-២.៣៩០	-៧២	៤.៦៣៦	២.៤៦១	១.៦៦៨	៦.១៣៤	១៤.៩០០	៣.២៥៥	-១៦៦	៧.៤៣៤	-២៦៤	១០.២២៧
ការវិនិយោគនៅកម្ពុជា												
(ទ្រព្យអកម្មសុទ្ធ)												
វិនិយោគផ្ទាល់នៅកម្ពុជា	៣.៨៤៧	១៤.៦៨៤	៤.៥៦៩	៤.០០៩	៣.៥៣៥	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៤២៣	៥.១១៤	១៧.៨៩៧
វិនិយោគលើផលបត្រនៅកម្ពុជា	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀតនៅកម្ពុជា	-៤៣៨	១១.៧២៥	១.៨៩៥	-២	-១.៥៦៩	១១៣	៤៣៦	-១.៦៤៤	-១.៧៧៣	-៣៨២	-១.០៦២	-៤.៨៦២
សរុប	៣.៤០៨	២៦.៤០៩	៦.៤៦៤	៤.០០៧	១.៩៦៦	៤.២៦៦	១៦.៧០៣	២.២៩៩	១.៦៤១	៥.០៤១	៤.០៥២	១៣.០៣៥
សមតុល្យ												
(ទ្រព្យសកម្មសុទ្ធដកទ្រព្យអកម្មសុទ្ធ)												
វិនិយោគផ្ទាល់	-៣.៦៤៣	-១៤.០៦៦	-៤.៣៦៦	-៣.៩០៦	-៣.៤៤០	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.១៦៨	-៤.៩៥៤	-១៧.១៩៧
វិនិយោគលើផលបត្រ	៣២	៥១៦	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៣
វិនិយោគផ្សេងទៀត	-៥២៧	-១៤.៣២៥	២.៧៤៨	-៦២	៣.៨៦៣	៥.៥៥៩	១២.១០៧	៥.៩៣០	១.៣២៨	៥.៥៣១	-២.១១៥	១០.៦៣៣
ទ្រព្យសកម្មជាទុនបម្រុង*	-១.៦៦១	១.៣៩៥	-៣២៤	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៦៣
សមតុល្យគណនីហិរញ្ញវត្ថុ	-៥.៧៩៨	-២៦.៥៤១	-១.៨២៨	-១.៥៤៦	-២៩៨	១.៨៦៨	-១.៨០៣	៩៥៦	-១.៨០៧	២.៣៩២	-៤.៣១៥	-២.៨០៨
*រាប់បញ្ចូលមាស និងសិទ្ធិដកពិសេស												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣០	៤.១០២	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២

តារាង ៖ ស្ថានភាពវិនិយោគអន្តរជាតិ

គិតជាប្រាំលានរៀល

ស្ថានភាពវិនិយោគអន្តរជាតិ	ត្រី៤-២២	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤
ទ្រព្យសកម្មសរុប	១១៣.៧២២	១១៣.៧២២	១២១.៧៦២	១២៥.១៦៥	១២៥.២៦៣	១៣៧.២៦៩	១៣៧.២៦៩	១៣៨.៣៨៨	១៤០.៦៥៩	១៤១.០៧៦	១៤១.៧៦១	១៤១.៧៦១
វិនិយោគផ្ទាល់	៥.៤៤០	៥.៤៤០	៥.៥៦២	៥.៧៦៧	៥.៨៥៣	៦.០១៥	៦.០១៥	៦.០៨៨	៦.៣៤៦	៦.៥២១	៦.៩៣៥	៦.៩៣៥
ភាគហ៊ុន	៥.៤៤០	៥.៤៤០	៥.៥៦២	៥.៧៦៧	៥.៨៥៣	៦.០១៥	៦.០១៥	៦.០៨៨	៦.៣៤៦	៦.៥២១	៦.៩៣៥	៦.៩៣៥
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	៤.៣១២	៤.៣១២	៤.៣៧២	៥.៥១៩	៥.៧៣២	៥.៨៥០	៥.៨៥០	៥.៣២៥	៥.៧៣៤	៧.៤៥០	៧.៩១៨	៧.៩១៨
ភាគហ៊ុន	៣.៥៤៦	៣.៥៤៦	៣.៥២៦	៣.៦០៦	៣.៦៣២	៣.៧៥២	៣.៧៥២	៣.៧៥៥	៣.៨៩២	៤.១០៤	៤.២៦៥	៤.២៦៥
បំណុល	៧៦៦	៧៦៦	៨៤៦	១.៩១៣	២.១០០	២.០៩៨	២.០៩៨	១.៥៨១	១.៨៤២	៣.៣៤៥	៣.៦៥៣	៣.៦៥៣
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៣០.៦៤៧	៣០.៦៤៧	៣៨.១៩៦	៣៦.៩៦៩	៣៩.១៤៦	៤៣.៧១១	៤៣.៧១១	៤៧.៥៦៨	៤៦.៣៥៤	៥១.៩៦៤	៤៦.១៩៨	៤៦.១៩៨
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	២៧.៨២៣	២៧.៨២៣	៣២.៦៣០	៣៣.៤៨២	៣៥.៩៦៤	៤០.៥៤៥	៤០.៥៤៥	៤៣.៩៨៦	៤៣.០៦៦	៤៨.៣៣៩	៤២.៥៣១	៤២.៥៣១
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០	០
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទារផ្សេងទៀត	២.៨២៤	២.៨២៤	៥.៥៦៧	៣.៥២៧	៣.១៧៨	៣.១៦៦	៣.១៦៦	៣.៥៨៣	៣.២៨៧	៣.៦៦៦	៣.៦៦៧	៣.៦៦៧
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៧៣.៣២២	៧៣.៣២២	៧៣.៦៣២	៧៥.៩១០	៧៥.៥៣២	៨១.៦៩៣	៨១.៦៩៣	៧៥.៤០២	៨២.២២៥	៨៥.១៤០	៩០.៧០៩	៩០.៧០៩
ទ្រព្យអកម្មសរុប	២៧៥.៥៦៥	២៧៥.៥៦៥	២៧៨.២០៦	២៨៧.៥៦៣	២៨៨.០៨០	២៩០.២៩៣	២៩០.២៩៣	២៨៧.៧៩០	២៩៣.១៥៨	២៩៥.២០០	២៩៦.០៩៥	២៩៦.០៩៥
វិនិយោគផ្ទាល់	១៨៣.៤០៤	១៨៣.៤០៤	១៨៥.២៨៥	១៩២.៦៦៣	១៩៥.៧២០	១៩៧.៨៧៤	១៩៧.៨៧៤	២០០.១៤០	២០៧.០៨២	២១០.០២៩	២១៣.៥៩៩	២១៣.៥៩៩
ភាគហ៊ុន	១៨១.៦៤៩	១៨១.៦៤៩	១៨៣.៥៥៥	១៩០.៩០២	១៩៣.៩៦២	១៩៦.១៣៣	១៩៦.១៣៣	១៩៨.៤២៦	២០៥.៣២៩	២០៨.២៩៧	២១១.៨៨១	២១១.៨៨១
បំណុល	១.៧៥៥	១.៧៥៥	១.៧២៩	១.៧៦១	១.៧៥៨	១.៧៤១	១.៧៤១	១.៧២៤	១.៧៥៣	១.៧៣២	១.៧១៧	១.៧១៧
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ភាគហ៊ុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៩២.១៦០	៩២.១៦០	៩២.៩២២	៩៤.៩០០	៩២.៣៦១	៩២.៤២០	៩២.៤២០	៨៧.៦៤០	៨៦.០៧៦	៨៥.១៧១	៨២.៤៩៦	៨២.៤៩៦
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	១៨.៩៨៣	១៨.៩៨៣	១៨.៩៦០	១៨.៩៦៣	១៨.៣៧៨	១៧.៨៦១	១៧.៨៦១	១៧.០៤៣	១៦.៧៧៩	១៦.០៧៧	១៥.៨៦៦	១៥.៨៦៦
ប្រាក់កម្ចី	៧១.៧៧៧	៧១.៧៧៧	៧៣.០៧៥	៧៥.០៣៥	៧២.៦០៦	៧៣.១៦៣	៧៣.១៦៣	៦៩.២៣៣	៦៩.២៩០	៦៩.២៩៣	៦៩.២៩៣	៦៩.២៩៣
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវសងផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សិទ្ធិដកពិសេស	១.៣៩០	១.៣៩០	១.៣៨៧	១.៤០៣	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧
ស្ថានភាពវិនិយោគអន្តរជាតិសរុប	-១៦១.៨៤៣	-១៦១.៨៤៣	-១៥៦.៤៤៤	-១៦២.៣៩៨	-១៦២.៨១៧	-១៥៣.០២៤	-១៥៣.០២៤	-១៥៩.៤០៧	-១៥៥.០៨៩	-១៥៤.៣៣៥	-១៥៤.៣៣៥	-១៥៤.៣៣៥
វិនិយោគផ្ទាល់	-១៧៧.៩៦៣	-១៧៧.៩៦៣	-១៧៨.៧២៣	-១៨៦.៨៩៦	-១៨៨.៨៦៧	-១៩៥.៨៨៥	-១៩៥.៨៨៥	-១៩៨.០៦១	-២០០.៧៣៧	-២០៣.៥០៨	-២០៦.៦៦៤	-២០៦.៦៦៤
ភាគហ៊ុន	-១៧៦.២០៨	-១៧៦.២០៨	-១៧៨.៩៩៣	-១៨៥.១៣៦	-១៨៨.១០៩	-១៩០.១១៧	-១៩០.១១៧	-១៩២.៣៣៤	-១៩៥.៩៨៣	-២០១.៧៧៦	-២០៤.៩៤៦	-២០៤.៩៤៦
បំណុល	-១.៧៥៥	-១.៧៥៥	-១.៧២៩	-១.៧៦១	-១.៧៥៨	-១.៧៤១	-១.៧៤១	-១.៧២៤	-១.៧៥៣	-១.៧៣២	-១.៧១៧	-១.៧១៧
វិនិយោគលើផលបត្រ	៤.៣១២	៤.៣១២	៤.៣៧២	៥.៥១៩	៥.៧៣២	៥.៨៥០	៥.៨៥០	៥.៣២៥	៥.៧៣៤	៧.៤៥០	៧.៩១៨	៧.៩១៨
ភាគហ៊ុន	៣.៥៤៦	៣.៥៤៦	៣.៥២៦	៣.៦០៦	៣.៦៣២	៣.៧៥២	៣.៧៥២	៣.៧៥៥	៣.៨៩២	៤.១០៤	៤.២៦៥	៤.២៦៥
បំណុល	៧៦៦	៧៦៦	៨៤៦	១.៩១៣	២.១០០	២.០៩៨	២.០៩៨	១.៥៨១	១.៨៤២	៣.៣៤៥	៣.៦៥៣	៣.៦៥៣
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	-៦១.៥១៣	-៦១.៥១៣	-៥៥.៧២៥	-៥៧.៩៣១	-៥៣.២១៥	-៤៨.៧០៩	-៤៨.៧០៩	-៤០.០៧២	-៣៩.៧២២	-៣៣.២០៦	-៣៦.២៩៩	-៣៦.២៩៩
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	៨.៨៨១	៨.៨៨១	១៨.១៧០	១៨.៩៨០	១៧.៥៨៩	២២.៦៨៤	២២.៦៨៤	២២.៩៤២	២២.៦៨៧	២២.៦៦១	២២.៦៦៥	២២.៦៦៥
ប្រាក់កម្ចី	-៧១.៧៧៧	-៧១.៧៧៧	-៧៣.០៧៥	-៧៥.០៣៥	-៧២.៦០៦	-៧៣.១៦៣	-៧៣.១៦៣	-៦៩.២៣៣	-៦៩.២៩០	-៦៩.២៩៣	-៦៩.២៩៣	-៦៩.២៩៣
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទារ/ត្រូវសងផ្សេងទៀត	២.៨២៤	២.៨២៤	៥.៥៦៧	៣.៥២៧	៣.១៧៨	៣.១៦៦	៣.១៦៦	៣.៥៨៣	៣.២៨៧	៣.៦៦៦	៣.៦៦៧	៣.៦៦៧
សិទ្ធិដកពិសេស	-១.៣៩០	-១.៣៩០	-១.៣៨៧	-១.៤០៣	-១.៣៧៧	-១.៣៩៦	-១.៣៩៦	-១.៣៦៥	-១.៣៧៧	-១.៤០០	-១.៣៣៧	-១.៣៣៧
ទ្រព្យសកម្មជាទុនបម្រុង	៧៣.៣២២	៧៣.៣២២	៧៣.៦៣២	៧៥.៩១០	៧៥.៥៣២	៨១.៦៩៣	៨១.៦៩៣	៧៥.៤០២	៨២.២២៥	៨៥.១៤០	៩០.៧០៩	៩០.៧០៩
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១១៨	៤.១១៨	៤.០៥៧	៤.១៣១	៤.១២៥	៤.០៨៥	៤.០៨៥	៤.០៨៥	៤.១១៤	៤.០៦៣	៤.០៣០	៤.០៣០

តារាង៩ ៖ បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ

គិតជាប៊ីលានរៀល

បំណុលក្រៅប្រទេស	ត្រី៨-២២	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤
រដ្ឋាភិបាលទូទៅ	០	០	០	០	០	០	០	០	០	៨៦	៤៧.៨៣២	៤៦.៤១៦
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	៨៦	៤៧.៨៣២	៤៦.៤១៦
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
ធនាគារ ជាតិ នៃ កម្ពុជា	០	០	-១.៣៨៧	១០	២៤	-៣២	-៣២	១៧	-១.៣៧៧	-២៩	១.៨៥២	១.៨៤១
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	០	០	-១.៣៨៧	១០	២៤	-៣២	-៣២	១៧	-១.៣៧៧	-២៩	១.៨៥២	១.៨៤១
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
សាជីវកម្មទទួលប្រាក់បញ្ញើ*	០	០	០	០	០	០	០	០	០	០	៣៤.០២៤	៣៧.០៣៦
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	១៦.០០១	១៦.២៦៩
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	២	២
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	១៨.០២០	២០.៧៦៥
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
បំណុលក្រៅប្រទេស (រួម)	០	០	-១.៣៨៧	១០	២៤	-៣២	-៣២	១៧	-១.៣៧៧	៥៧	៨៣.៧០៨	៨៤.២៩៣

*សាជីវកម្មទទួលប្រាក់បញ្ញើលើកលែងធនាគារជាតិនៃកម្ពុជា

អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៥.១១៨	៥.១១៨	៥.០៥៧	៥.១៣១	៥.១២៥	៥.០៨៥	៥.០៨៥	៥.០៨៥	៥.១១៤	៥.០៦៣	៥.០៦៤	៥.០៦៥
--------------------------------	-------	-------	-------	-------	-------	-------	-------	-------	-------	-------	-------	-------

කාතලන 06 : සබ්බාසව්වේ පණිවුඩ

អនុប្បាតវិធីវិស្វកម្ម	ត្រីមាស ២០២២	ត្រីមាស ២០២៣	ត្រីមាស ២០២៤	ត្រីមាស ២០២៥	ត្រីមាស ២០២៦	ត្រីមាស ២០២៧	ត្រីមាស ២០២៨	ត្រីមាស ២០២៩	ត្រីមាស ២០៣០
ការនាំចេញទំនិញធ្លាក់ចុះបន្តិចបន្តួច	៧៣,៩%	៧៩,៣%	៧២,២%	៧៤,៧%	៧៦,២%	៧៤,៥%	៧៤,៣%	៧៣,៦%	៧៤,៩%
ការនាំចេញទំនិញធ្លាក់ចុះបន្តិចបន្តួច	៨៥%	៨៧%	៨៣,៩%	៨៥,២%	៨៥,៧%	៨៥,៥%	៨៥,៣%	៨៥,៩%	៨៥,៩%
ការនាំចេញទំនិញធ្លាក់ចុះបន្តិចបន្តួច	៦១,៦%	៦៤%	៦០,៧%	៦៧,២%	៦៦,៦%	៦៥,៥%	៦៣%	៦៨,៦%	៦៨,៩%
ការនាំចេញទំនិញធ្លាក់ចុះបន្តិចបន្តួច	៧៦%	៨៧,២%	៦៦,២%	៦៨,៤%	៦៨,៨%	៧២,២%	៧៤,៨%	៨០,៩%	៧៤,៦%
ចំណូលពីការនាំចេញធ្លាក់ចុះបន្តិចបន្តួច	១,៣%	១,១%	១,៣%	១,៣%	១,២%	០,៨%	១,៥%	០,៨%	១,៤%
ចំណូលពីការនាំចេញធ្លាក់ចុះបន្តិចបន្តួច	៤,៩%	៤,៧%	៥,៨%	៤%	៣,៥%	២,៥%	២,៣%	២,៥%	២,៥%
សមតុល្យគណនីចេញធ្លាក់ចុះបន្តិចបន្តួច	-៩,៥%	-១៩%	-១,២%	៣,៩%	៣,៣%	០,៨%	-៤,៥%	-៧,១%	០,៥%
ទ្រព្យសកម្មជាទុនប្រើប្រាស់គិតជាចំនួនខែនៃការនាំចេញ	៧,៦	៧,៦	៧,៤	៧,៥	៧,០	៧,៨	៧,២	៧,២	៧,២

កំណត់បន្ទាញបច្ចេកទេស

ឧស្សាហកម្ម និងនិយមន័យ

ស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ (IIP) ត្រូវបានចងក្រងដោយការិយាល័យស្ថិតិវិស័យក្រៅប្រទេសនៃនាយកដ្ឋានស្ថិតិនៃធនាគារជាតិនៃកម្ពុជា និងបោះផ្សាយជារៀងរាល់ត្រីមាស ជាប្រចាំប្រចាំ (គិតជាបីលានរៀល)។ ចាប់ពីត្រីមាសទី១ ឆ្នាំ២០១៩ តទៅ ធនាគារជាតិនៃកម្ពុជា នឹងផ្សព្វផ្សាយទិន្នន័យស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថានភាពវិនិយោគអន្តរជាតិ (IIP) តាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) ក្នុងឆ្នាំ២០០៩ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ស្ថិតិនេះគ្របដណ្តប់រាល់ប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចទាំងអស់ រួមមាន រដ្ឋាភិបាលទូទៅ ធនាគារកណ្តាល គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត សហគ្រាសអាជីវកម្ម អង្គភាពគ្រួសារ និងគ្រឹះស្ថានមិនរកប្រាក់ចំណេញបម្រើអង្គភាពគ្រួសារជនរាសជនរបស់ប្រទេសកម្ពុជាជាមួយនឹងអនិរាសជន។ គ្រប់ប្រតិបត្តិការត្រូវបានកត់ត្រាតាមថ្លៃទីផ្សារក្នុងករណីដែលអាចធ្វើទៅបាន និងកត់ត្រាលើមូលដ្ឋានបូកបង្គុំរួម។ ជាក់ស្តែង ដោយសារពុំមានប្រភពទិន្នន័យគ្រប់គ្រាន់ ទិន្នន័យនិងចំណាត់ថ្នាក់មួយចំនួនត្រូវបានប៉ាន់ស្មានដើម្បីបំពេញបន្ថែម។ ទិន្នន័យពាណិជ្ជកម្មទំនិញត្រូវបានប្រមូលពីអត្តនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយការនាំចេញកត់ត្រាតាមមូលដ្ឋាន F.O.B ខណៈការនាំចូលដែលមានតម្លៃ C.I.F ត្រូវបានកែតម្រូវទៅជាតម្លៃ F.O.B។ ទិន្នន័យរដ្ឋបាលផ្សេងទៀត ជាពិសេសទិន្នន័យសម្រាប់ផ្នែកសេវាចំណូលបឋម និងចំណូលបន្ទាប់បន្សំ ត្រូវបានកត់ត្រានៅពេលប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬផ្អែកលើមូលដ្ឋានបូកបង្គុំរួម ស្របពេលដែលទិន្នន័យផ្សេងទៀតដែលមិនអាចរកបានពីទិន្នន័យរដ្ឋបាលត្រូវបានយកពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ (ITRS) ដែលកត់ត្រាតាមមូលដ្ឋានសាច់ប្រាក់និងទិន្នន័យប៉ាន់ស្មានពីការធ្វើអង្កេត (ប្រសិនបើមាន)។ ដូចគ្នានេះដែរ ប្រតិបត្តិការហិរញ្ញវត្ថុក៏ត្រូវបានកត់ត្រានៅពេលមានប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬតាមមូលដ្ឋានបូកបង្គុំរួម។ ការកត់ត្រាបំណុលហួសកាលកំណត់ត្រូវបានធ្វើឡើងស្របតាមស្តង់ដារនៃវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិ បោះពុម្ពលើកទី៦ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ទន្ទឹមនេះដែរ ការចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។ ចំពោះគណនីចរន្ត អ្នកចងក្រងស្ថិតិបានជួបនូវការលំបាកដូចជា (១) ការប្រមូលទិន្នន័យទំនិញដែលពុំបានឆ្លងកាត់តាមគយ (២) ទិន្នន័យសេវាផ្សេងៗ និងចំណូលបឋមដែលទទួលបានពីទិន្នន័យរដ្ឋបាលមួយចំនួនមានតែជាទិន្នន័យប្រចាំឆមាស ឬប្រចាំឆ្នាំ និងតាមរយៈការអង្កេតម្តងម្កាល និង (៣) ប្រភពទិន្នន័យពីព័ត៌មានអំពីចំណូលបន្ទាប់បន្សំក្រោមទម្រង់ជាការបង្វែរកងកម្ម បង្វែរផ្លូវការ និងបង្វែរដើមទុន នៅមានកម្រិត។ ដូចគ្នានេះ ទិន្នន័យផ្នែកស្ថានភាពវិនិយោគអន្តរជាតិក៏នៅមានកម្រិតនៅឡើយ ដូចជាស្ថិតិវិនិយោគផ្ទាល់បរទេស និង វិនិយោគផ្សេងទៀតរបស់ផ្នែកឯកជននិងវិនិយោគរបស់និរាសជនកម្ពុជាទៅក្រៅប្រទេស ដោយសារកង្វះខាតប្រភពទិន្នន័យ។ បច្ចុប្បន្ន ស្ថិតិវិនិយោគផ្ទាល់បរទេសគឺពឹងផ្អែកទាំងស្រុងទៅលើទិន្នន័យរដ្ឋបាលប៉ុន្តែជាស្តង់ដារ ទិន្នន័យនេះត្រូវបានចងក្រងដោយផ្អែកលើលទ្ធផលអង្កេតជាទៀងទាត់។ ដូចគ្នានេះ ការចងក្រងស្ថិតិវិនិយោគបរទេសផ្អែកលើប្រភពដើមរបស់វិនិយោគិនបរទេសនៅមានកម្រិតនៅឡើយ។ ចំពោះស្ថិតិស្ថានភាពបំណុលបរទេស ទិន្នន័យបច្ចុប្បន្នមានត្រឹមតែស្ថានភាពបំណុលផ្នែករដ្ឋាភិបាល

និងវិស័យធនាគារតែប៉ុណ្ណោះ ខណៈស្ថានភាពបំណុលក្រៅប្រទេសរបស់វិស័យឯកជនក្រៅពីធនាគារមិនទាន់មានទិន្នន័យនៅឡើយ។

ការនាំចេញ និងការនាំចូលទំនិញ

ការប៉ាន់ស្មានសម្រាប់ផ្នែកពាណិជ្ជកម្មទំនិញទូទៅ ត្រូវបានធ្វើឡើងសម្រាប់ការនាំចេញ និងការនាំចូលទំនិញជាប់ពន្ធ និងរួចពន្ធ ព្រមទាំងការធ្វើពាណិជ្ជកម្មទំនិញក្រៅផ្លូវការផងដែរ។

ការនាំចេញទំនិញ ត្រូវបានប៉ាន់ស្មានតាមប្រភេទមុខទំនិញសំខាន់ៗ ដូចជា ការនាំចេញផលិតផលកាត់ដេរ (សម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ និងផលិតផលកាត់ដេរផ្សេងទៀត) ផលិតផលកម្មឥសានក្រៅពីកាត់ដេរ (គ្រឿងបន្លាស់យានយន្ត គ្រឿងបរិក្ខារអគ្គិសនី ទោចក្រយាន និងផលិតផលកម្មឥសានផ្សេងទៀត) ផលិតផលកសិកម្ម (កៅស៊ូ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត) និងការនាំចេញបន្ត ដោយផ្អែកលើទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធនិងប្រទេសដៃគូពាណិជ្ជកម្ម។

ការនាំចូលទំនិញ ត្រូវបានប៉ាន់ស្មានតាមមុខទំនិញសំខាន់ៗ ដូចជា ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ សម្ភារនិងបរិក្ខារសំណង់ យានយន្ត ប្រេងឥន្ធនៈ ម្ហូបអាហារនិងភេសជ្ជៈ មាសមិនមែនរូបិយវត្ថុ និងទំនិញផ្សេងទៀត ដោយផ្អែកតាមទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីតម្លៃ C.I.F ទៅជាតម្លៃ F.O.B គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទិន្នន័យរបស់ប្រទេសដៃគូពាណិជ្ជកម្ម។

សេវា

ថ្លៃឈ្នួលដឹកជញ្ជូនត្រូវបានប៉ាន់ស្មានស្មើនឹង ៩% នៃតម្លៃនាំចូល C.I.F ស្របពេលដែលថ្លៃធានារ៉ាប់រងស្មើនឹង ១% នៃតម្លៃនាំចូល C.I.F។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលនិងការនាំចេញត្រូវបានបែងចែកដោយឡែកពីគ្នា រវាងការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក និងការដឹកជញ្ជូនផ្សេងទៀត។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ថ្លៃឈ្នួលដឹកជញ្ជូនគិតជាមធ្យមក្នុងមួយតោនគុណនឹងបរិមាណនៃការនាំចូល។ ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចេញដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានឡើងដោយប្រើប្រាស់វិធីដូចគ្នា។

ការដឹកជញ្ជូនតាមផ្លូវអាកាស ថ្លៃឈ្នួលសេវាអ្នកដំណើរដែលទូទាត់ដោយនិវាសជនឱ្យទៅក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជន ត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មានអំពីចំនួនអ្នកដំណើរដោយគួបផ្សំជាមួយនឹងទិន្នន័យដែលបានប្រមូលដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អំពីចំនួននៃការមកដល់ និងការចេញដំណើររបស់និវាសជននិងអនិវាសជន និងចំនួនអ្នកដំណើរតាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។ ចំណែកថ្លៃសំបុត្រយន្តហោះជាមធ្យមរបស់អ្នកដំណើរជានិវាសជននិងអនិវាសជនដែលបានទូទាត់ឱ្យទៅក្រុមហ៊ុនអាកាសចរណ៍ជានិវាសជននិងអនិវាសជន ត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ទិន្នន័យពីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍និងទិន្នន័យតម្លៃសំបុត្រនៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍។ សេវាដឹកជញ្ជូនតាមផ្លូវអាកាសផ្សេងទៀត ត្រូវបានប៉ាន់ស្មានដោយផ្អែក

លើព័ត៌មានដែលបានផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិសង្គម ចំពោះការចំណាយនៅតាម ព្រលានយន្តហោះបរទេស និងព័ត៌មានដែលបានផ្តល់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំពោះការចំណាយនៅកម្ពុជាដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិសង្គម។

ការដឹកជញ្ជូនតាមផ្លូវទឹក ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចូលតាមនាវារបស់អនិសង្គមត្រូវបាន ប៉ាន់ស្មានដោយដកចេញថ្លៃឈ្នួលដឹកជញ្ជូនទំនិញនាំចូលតាមអាកាស ពីការប៉ាន់ស្មានថ្លៃឈ្នួលដឹក ជញ្ជូនលើការនាំចូលសរុបគុណនឹងចំណែកនៃការដឹកជញ្ជូនតាមនាវារបស់អនិសង្គម។ ថ្លៃឈ្នួល ដឹកជញ្ជូនលើការនាំចេញតាមនាវារបស់អនិសង្គមត្រូវបានប៉ាន់ស្មានដោយយកថ្លៃឈ្នួលដឹកជញ្ជូន មធ្យមចំពោះទំនិញនាំចេញគុណនឹងសមាមាត្រនៃការនាំចេញ (គិតជាភាគរយ) ដែលដឹកដោយនាវា របស់អនិសង្គម។ សេវាដឹកជញ្ជូនតាមផ្លូវទឹកផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មាន ដែលបានផ្តល់ដោយភ្នាក់ងារនាវាចរ និងអាជ្ញាធរកំពង់ផែរបស់អនិសង្គម។

សេវាធ្វើដំណើរ (ឥណទាន) ចំណូលពីសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានការចំណាយដាច់ ដោយឡែកៗពីគ្នា តាមប្រភេទអ្នកធ្វើដំណើរ ដូចជា ភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូត និងអ្នក លេងល្បែង។ ព័ត៌មានស្តីពីចំនួនការមកដល់នៃភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូតនិងអ្នកលេងល្បែង រយៈពេលនៃការស្នាក់អាស្រ័យនិងការចំណាយគិតជាមធ្យមតាមប្រភេទអ្នកធ្វើដំណើរ ត្រូវបាន ប្រមូលពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ភ្នាក់ងារធ្វើដំណើរនានា និងតាមរយៈការធ្វើអង្កេត។

សេវាធ្វើដំណើរ (ឥណពន្ធ) ចំណាយលើសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ចំនួនអ្នកធ្វើដំណើរជាអនិសង្គមទៅក្រៅប្រទេស រយៈពេលស្នាក់អាស្រ័យ និងការចំណាយជា មធ្យមតាមប្រភេទនីមួយៗនៅក្រៅប្រទេស។ ការប៉ាន់ស្មានត្រូវបានធ្វើឡើងដោយឡែកពីគ្នាចំពោះ ការធ្វើដំណើរផ្ទាល់ខ្លួននិងជាធុរកិច្ច ប៉ុន្តែក្នុងការបោះពុម្ពផ្សាយទិន្នន័យទាំងពីរនេះពុំបានញែកឱ្យ ដាច់ពីគ្នាទេ។

សេវាផ្សេងៗ រួមមាន សេវាសាងសង់ សេវាធានារ៉ាប់រងនិងប្រាក់សោធននិវត្តន៍ សេវាហិរញ្ញវត្ថុ សេវាកម្រៃនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា សេវាទូរគមនាគមន៍ កុំព្យូទ័រនិងព័ត៌មាន សេវាពាណិជ្ជកម្ម ផ្សេងៗ សេវាផ្ទាល់ខ្លួន វប្បធម៌និងការកំសាន្ត និងទំនិញនិងសេវាផ្សេងៗទៀតមិនមានរាប់បញ្ចូលនៅ កន្លែងផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ និង ប្រភពទិន្នន័យផ្សេងៗដែលមាន។ ដោយឡែក ទិន្នន័យសេវាកម្មសាលលើធាតុចូលរូបវន្តកាន់កាប់ ដោយអនិសង្គម និងសេវាថែទាំនិងជួសជុលមិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀតពុំទាន់មាន ប្រភពទិន្នន័យ ឬការធ្វើអង្កេតនៅឡើយ។

គណនីចំណូលបឋម (ឥណទាន និងឥណពន្ធ)

គណនីចំណូលបឋម រួមមាន ប្រាក់បៀវត្សរបស់និយោជិត និងចំណូលពីការវិនិយោគបែងចែក តាមប្រភេទឧបករណ៍ហិរញ្ញវត្ថុ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគផ្សេងទៀត និង ទុនបម្រុងអន្តរជាតិ។ ប្រាក់បៀវត្សរបស់និយោជិត (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជា មធ្យមបែងចែកតាមប្រទេសនិងជំនាញ ចំណូលប្រាក់បៀវត្សរបស់និយោជិតជាអនិសង្គមធ្វើការនៅ ស្ថានទូតបរទេស។ ខណៈប្រាក់បៀវត្សរបស់និយោជិត (ឥណពន្ធ) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យ ដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ចំពោះចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការ

អន្តរជាតិ។ ទន្ទឹមនេះ ចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានពីចំណូលវិនិយោគផ្ទាល់ របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យកាស៊ីណូ ខណៈចំណូលពីក្រុមហ៊ុនវិនិយោគផ្សេងទៀតមិនទាន់ មានប្រភពទិន្នន័យផ្លូវការ ឬការធ្វើអង្កេតនៅឡើយ។ ដោយឡែក ប្រាក់ចំណូលវិនិយោគលើផលបត្រ (ឥណទាន) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកឥណទានមិនទាន់មានប្រភពទិន្នន័យ ដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មី និងពុំទាន់មានដំណើរការសកម្មឡើយ។ ប្រាក់ចំណូលពីការវិនិយោគផ្សេងទៀត (ឥណទាន) ត្រូវបាន ប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែល ផ្នែកឥណទានត្រូវបានប៉ាន់ស្មានទៅតាមស្ថិតិបំណុលក្រៅប្រទេសដែលបានមកពីនាយកដ្ឋាន គ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណាយការប្រាក់ទៅឱ្យអនិវាសន៍ដោយគ្រឹះស្ថានធនាគារ និងទិន្នន័យដែលទទួលបាន ពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈដែលចំណាយការប្រាក់របស់វិស័យឯកជនផ្សេង ទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។ ចំពោះចំណូលពីការវិនិយោគទុនបម្រុង បរទេសត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

គណនីចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណទាន)

ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល។ បន្ថែមលើនេះ ប្រាក់បង្វែររបស់ពលករត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជាមធ្យមបែងចែកតាមប្រទេសនិងជំនាញ គូបផ្សំនឹងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការ អន្តរជាតិ។ ដូចគ្នានេះ ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថិតិហិរញ្ញវត្ថុរដ្ឋា- ភិបាលចំពោះវិស័យរដ្ឋាភិបាល និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិចំពោះវិស័យ ផ្សេងទៀត។

គណនីដើមទុន

ទិន្នន័យអំពីការលើកលែងបំណុលផ្លូវការត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី នាយកដ្ឋានគ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទិន្នន័យអំពីការលើកលែងបំណុលរបស់ផ្នែកឯកជនពុំទាន់អាចរក បាននៅឡើយ។ ទិន្នន័យអំពីបង្វែរដើមទុនផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គណនីហិរញ្ញវត្ថុ

វិនិយោគផ្ទាល់នៅក្រៅប្រទេស ត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនបម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យអកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួល បានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀតត្រូវ បានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់មាន

ទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យសកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យសកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេស

ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ត្រូវបានប៉ាន់ស្មានដូចនឹងវិធីសាស្ត្រចងក្រងនៅក្នុងគណនីហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានគណនាជាសន្និធិចុងគ្រាដោយរាប់បញ្ចូលបម្រែបម្រួលអត្រាប្តូរប្រាក់ ការប្រែប្រួលថ្លៃ និងការប្រែប្រួលផ្សេងទៀត។ វិនិយោគផ្ទាល់នៅក្រៅប្រទេសត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាស វិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់មានទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យសកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យសកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

បំណុលក្រៅប្រទេស ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ។ ដោយឡែកបំណុលក្រៅប្រទេសវិស័យឯកជនផ្សេងទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។

ការផ្សព្វផ្សាយ និងការកែលម្អឡើងវិញ

ការផ្សព្វផ្សាយស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់កម្ពុជានិងគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជាជាប្រចាំត្រីមាស រាយការណ៍ប្រចាំឆមាស និងឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយទិន្នន័យទូទៅដែលត្រូវបានកែលម្អថ្មីរបស់កម្ពុជា (e-GDDS) និងសៀវភៅស្ថិតិជញ្ជីងទូទាត់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ការកែតម្រូវទិន្នន័យស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិដែលបានផ្សព្វផ្សាយ រួចហើយត្រូវបានធ្វើឡើងក្នុងករណី ការកែតម្រូវទិន្នន័យនិងប្រភពទិន្នន័យ ការពង្រីកវិសាលភាព ទិន្នន័យនិងការកែប្រែវិធីសាស្ត្រចងក្រង។ ការកែតម្រូវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹង គុណភាពទិន្នន័យនិងវិសាលភាពគ្របដណ្តប់ និងភាពស៊ីគ្នានៃស្ថិតិម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដូចជា ស្ថិតិគណនេយ្យជាតិ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងស្ថិតិរូបិយវត្ថុនិងហិរញ្ញវត្ថុ។

តារាងសង្ខេបស្តីពីការផ្លាស់ប្តូររចនាវិធីសាស្ត្របច្ចេកវិទ្យាព័ត៌មាន

បោះពុម្ពលើកទី៥ (BPM5) និងបោះពុម្ពលើកទី៦ (BPM6)

លេខ	ឈ្មោះ	បោះពុម្ពលើកទី៦ (BPM6)	បោះពុម្ពលើកទី៥ (BPM5)
១	ប្រតិបត្តិការនៅក្នុងគណនីចរន្ត និងដើមទុន	រាល់ប្រតិបត្តិការ (ទាំងផ្នែកឥណទាន និងឥណពន្ធ) ត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)	ប្រតិបត្តិការឥណទានត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) និងប្រតិបត្តិការឥណពន្ធត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)
២	ប្រតិបត្តិការនៅក្នុងគណនីហិរញ្ញវត្ថុ	លំហូរហិរញ្ញវត្ថុត្រូវបានកត់ត្រាផ្អែកលើមូលដ្ឋានដូចខាងក្រោម៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	លំហូរហិរញ្ញវត្ថុត្រូវបានបង្ហាញលម្អិតអំពីឥណទាន និងឥណពន្ធ៖ ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ
៣	គណនីហិរញ្ញវត្ថុ	ការបង្ហាញ៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ៣/- សមតុល្យ • ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ • ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យអកម្មហិរញ្ញវត្ថុ • សមតុល្យស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ដក ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	ការបង្ហាញ៖ ១/- ឥណទាន ២/- ឥណពន្ធ ៣/- សមតុល្យ
៤	គណនីហិរញ្ញវត្ថុ	ការកើនឡើងទាំងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) ខណៈដែលការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)	ការកើនឡើងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការថយចុះផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-) ខណៈដែលការថយចុះផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការកើនឡើងផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)
៥	គណនីហិរញ្ញវត្ថុ	សមតុល្យ នៅក្នុង BPM6 មានសញ្ញាផ្ទុយគ្នានឹងសញ្ញានៅក្នុង BPM5 ប៉ុន្តែមានអត្ថន័យក្នុងបរិបទសេដ្ឋកិច្ចដូចគ្នា	
៦	សមតុល្យគណនីចរន្តនិងគណនីដើមទុន	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីចរន្តនិងគណនីដើមទុន	សមតុល្យគណនីចរន្តត្រូវបានកត់ត្រាដាច់ដោយឡែកពីគណនីដើមទុន
៧	សមតុល្យគណនីហិរញ្ញវត្ថុ	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីហិរញ្ញវត្ថុ	សមតុល្យគណនីហិរញ្ញវត្ថុ
៨	សមតុល្យគណនីហិរញ្ញវត្ថុ	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម	ត្រូវបានគណនាចេញពី ផលបូក នៃបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម
៩	សមភាពនៃសមតុល្យ	ជាទ្រឹស្តី សមតុល្យគណនីចរន្តនិងគណនីដើមទុន គឺស្មើនឹងសមតុល្យគណនីហិរញ្ញវត្ថុ (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)	ជាទ្រឹស្តី សមតុល្យគណនីចរន្ត គឺស្មើនឹងសមតុល្យគណនីដើមទុន និងគណនីហិរញ្ញវត្ថុ ប៉ុន្តែមានសញ្ញាផ្ទុយគ្នា (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)
១០	កំហុសនិងរំលង	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីហិរញ្ញវត្ថុ និង សមតុល្យគណនីចរន្តនិងគណនីដើមទុន	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីចរន្ត និង សមតុល្យគណនីដើមទុននិងគណនីហិរញ្ញវត្ថុ
១១	គណនីចរន្ត	ចំណូលបឋម	ចំណូល
១២	គណនីចរន្ត	ចំណូលបន្ទាប់បន្សំ	បង្វែរចរន្ត

វីទីយ៉ូ

INTERNET

- ៖ www.nbc.gov.kh គឺជាគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ទិន្នន័យថ្មីៗ ក្នុងគេហទំព័រ និងទិន្នន័យបន្តបន្ទាប់ទៀត ត្រូវបាននិងកំពុងដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យ តាមធនធានដែលមាន។ លើសពីនេះទៀត គេហទំព័រនេះ គឺជាទីតាំងដ៏ល្អបំផុតដើម្បីទទួលបានទិន្នន័យសង្ខេបនៃការចេញផ្សាយចុងក្រោយបង្អស់។

www.nbc.gov.kh is the NBC website. The new data and metadata on website are progressively being added to the database, as resources permit. This website is the best place to start for the accessibility to summary data from the latest publications.

បណ្ណាស័យ

REFERENCE LIBRARY

- ៖ ឯកសារបោះពុម្ពផ្សាយរបស់ធនាគារជាតិនៃកម្ពុជា មួយចំនួនអាចរកបានសម្រាប់ប្រើប្រាស់នៅមជ្ឈមណ្ឌលសេវាព័ត៌មានស្ថិតិនៃវិទ្យាស្ថានជាតិស្ថិតិ។

A range of NBC reference publications are available for use by data users at the NIS Data User's Service Center.

សេវាព័ត៌មាន

INFORMATION SERVICE

- ៖ បុគ្គលិករបស់នាយកដ្ឋានស្ថិតិ នៃធនាគារជាតិនៃកម្ពុជា អាចជួយចង្អុលបង្ហាញឬណែនាំ អ្នកប្រើប្រាស់ក្នុងការស្វែងរកទិន្នន័យតាមតម្រូវការ។ ការបោះពុម្ពផ្សាយរបស់ធនាគារជាតិនៃកម្ពុជា អាចរកជាបាន ហើយសេវាលើការជាប្រចាំក៏អាចរៀបចំបានដែរ។ ចំពោះសេវា លើទិន្នន័យពិសេសផ្សេងទៀតក៏អាចរកបានផងដែរ តាមរយៈការមកជាវព្រឹត្តិបត្រដោយផ្ទាល់។

The Statistics Department's staffs at NBC could assist users in addressing their data requirements. NBC publications are available for sale and subscription services could be arranged. Other special data services are also available, on a user pays basis.

អាសយដ្ឋានទំនាក់ទំនង

CONTACT DETAILS

៖ ធនាគារជាតិនៃកម្ពុជា

NATIONAL BANK OF CAMBODIA

នាយកដ្ឋានស្ថិតិ

Statistics Department

អគារលេខ ៦៩-៧០ មហាវិថីហាណូយ (លេខ១០១៩) ភូមិបាយ៉ាប សង្កាត់

ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

69-70, Hanoi Blvd. (1019), Phum Bayab, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia

អ៊ីម៉ែល ៖ statistics@nbc.gov.kh

E-mail : statistics@nbc.gov.kh

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៧២២ ៥៦៣ – ១១១៨

Telephone : (855) 23 722 563 – 1118

ទូរសារ ៖ (៨៥៥) ២៣ ៨២៦ ១១៧

Facsimile : (855) 23 426 117



ISSN 2074-5699

ផលិតដោយ ធនាគារជាតិនៃកម្ពុជា

Produced by the National Bank of Cambodia